



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ១៣

ថ្ងៃអាសទី០១ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៣ ស្តីពី ការតាំងសំបកក្របខ័ណ្ឌដល់មន្ត្រីរាជការ ១២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១៤១៣
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោក **សួន សុធី** ១៤១៥
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ០៦ រូប ១៤១៦
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ខី អានឌី** (KE, ANDI) ជនជាតិចិន សញ្ជាតិចិន ១៤១៧
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ឈិន តៃណឹង** (CHEN, PEINENG) ជនជាតិចិន សញ្ជាតិចិន ១៤១៨
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **តៃ ហាយហ្គាយ** (PEI, HAIHUI) ជនជាតិចិន សញ្ជាតិចិន ១៤១៩
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១២៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **លី វៃលីន** (LI, WEIBIN) ជនជាតិចិន សញ្ជាតិចិន ១៤២០
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១៣០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **វាង ឌីកិន** (WANG, DEGEN) ជនជាតិចិន សញ្ជាតិចិន ១៤២១
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១៣១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **វាង មីនជៀវ** (WANG, MINGJIE) ជនជាតិចិន សញ្ជាតិចិន ១៤២២
- ៣១-០១-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០១១៩/១៣២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **វាង វិនប៉ូ** (WANG WENBO) ជនជាតិចិន សញ្ជាតិចិន ១៤២៣

- ៣១-០១-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០១១៥/១៣៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិបនីយកម្មដល់លោក **ស៊ី ហៃណាន** (XU, HAINAN) ជនជាតិចិន សញ្ជាតិចិន ១៤២៤
- ៣១-០១-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០១១៥/១៣៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិបនីយកម្មដល់លោក **ស៊ី គូយធី** (SU, GUIDI) ជនជាតិចិន សញ្ជាតិចិន ១៤២៥
- ៣១-០១-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០១១៥/១៣៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបដិបនីយកម្មដល់លោក **វាង វិនហៀវ** (WANG WENJIE) ជនជាតិចិន សញ្ជាតិចិន ១៤២៦
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៣៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ចំនួន ០៧ រូប ១៤២៧
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៣៨ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **លោក ឈង** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ ១៤២៩
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៣៩ ស្តីពី ការតាំងសំបកក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៩ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៤៣០
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៤០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សបូទី ចំពោះ លោក **វ៉ាហេង ជានុដ** ១៤៣៣
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៤១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ លោក **Arnaud Laillou (អាណូ ឡែយូ)** ១៤៣៤
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៤២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧបាសក អស់លោក និងលោកស្រី ចំនួន ១០ អង្គ/រូប ១៤៣៥
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៤៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ០៦ រូប ១៤៣៦
- ០១-០២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០២១៥/១៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧកញ៉ា ឧបាសក ឧបាសិកា អស់លោក និងលោកស្រី ចំនួន ២២ រូប ១៤៣៧

គ

០១-០២-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៤៥ ស្តីពី ការតែងតាំង លោកស្រី ឌីម សុធាវី ជា ឧកញ៉ា	១៤៣៩
០១-០២-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៤៦ ស្តីពី ការតម្កើង និងតែងតាំងមុខតំណែង ឯកឧត្តម ម៉េង ភីមលី ពី បេសកជនទីប្រឹក្សាបច្ចេកទេស មកជា នាយកខុទ្ទកាល័យ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ	១៤៤០
០២-០២-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៤៧ ស្តីពី ការផ្ទេរក្របខ័ណ្ឌឯកឧត្តម សេង យុវីរាង នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មកជាឋាននុរស័ក្តិ នាយឧត្តមសេនីយ៍ នាយនគរបាល ថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ	១៤៤១
០២-០២-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៤៨ ស្តីពី ការតែងតាំង និងផ្តល់ឋានៈទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ០៤ រូប	១៤៤២
២១-០២-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០២១៩/២៧៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ឧបាសក ឧបាសិកា អស់លោក និងលោកស្រី ចំនួន ១៨ អង្គ/រូប	១៤៤៣

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

១០-០១-២០១៩	-អនុក្រឹត្យលេខ ១៣ អនក្រ.បក ស្តីពី ការបង្កើតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រ កម្ពុជា នៅបរទេស	១៤៤៥
២៩-០១-២០១៩	-អនុក្រឹត្យលេខ ៩៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៤៧
២៩-០១-២០១៩	-អនុក្រឹត្យលេខ ៩៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៤៩
២៩-០១-២០១៩	-អនុក្រឹត្យលេខ ៩៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៥០
២៩-០១-២០១៩	-អនុក្រឹត្យលេខ ៩៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៥១
៣០-០១-២០១៩	-អនុក្រឹត្យលេខ ៩៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៥២
៣០-០១-២០១៩	-អនុក្រឹត្យលេខ ៩៩ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាលគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ	១៤៥៣
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់	១៤៥៤
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៥៦

៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៣ អនក្រ.តត ស្តីពី ការតែងតាំងផ្លូវប្តូរមុខងារ នាយទាហាន	១៤៥៧
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៥៩
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៤៦០
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៦ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	១៤៦២
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៧ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	១៤៦៤
៣១-០១-២០១៩	-អនុក្រឹត្យលេខ ១០៨ អនក្រ.តត ស្តីពី ការតែងតាំងជំនួយការក្រសួងមហាផ្ទៃ	១៤៦៧
០១-០២-២០១៩	-អនុក្រឹត្យលេខ ១០៩ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៤៦៩
០១-០២-២០១៩	-អនុក្រឹត្យលេខ ១១០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៤៧៣
០១-០២-២០១៩	-អនុក្រឹត្យលេខ ១១១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៤៧៥
០១-០២-២០១៩	-អនុក្រឹត្យលេខ ១១២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៤៨០
០១-០២-២០១៩	-អនុក្រឹត្យលេខ ១១៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៤៨២

២.សេចក្តីសម្រេច

២៨-០២-២០១៩	-សេចក្តីសម្រេចលេខ ១៩ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការ អន្តរក្រសួង ដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់	១៤៨៤
០៦-០៣-២០១៩	-សេចក្តីសម្រេចលេខ ២១ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១៤៨៨
០៦-០៣-២០១៩	-សេចក្តីសម្រេចលេខ ២២ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១៤៩១

III. ការងារបណ្តាញក្រសួង

១. ទិស្តីការរដ្ឋប្បវេណីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៨-០១-២០១៩	-ប្រកាសអន្តរក្រសួងលេខ ០៩៦ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន	១៤៩៩
------------	---	------

- ២៩-០១-២០១៩ -ប្រកាសលេខ ០៩៨ សហវ.ប្រក ស្តីពី ក្រមសីលធម៌ជើងសាគយ ១៥០៧
- ២៩-០១-២០១៩ -ប្រកាសអន្តរក្រសួងលេខ ០៩៩ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានឆ្នាំ ២០១៩
ប្រចាំនៅបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នៃក្រសួងសង្គមកិច្ច អតីត
យុទ្ធជន និងយុវនីតិសម្បទា ១៥១៣

២-ទីស្តីការអង្គប្រឹក្សាស្តីពីស្ថាប័នស្របច្បាប់ និង សិប្បកម្ម

- ០៥-១០-២០១៨ -ប្រកាសលេខ ៣៣៩ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សេង ហុងយាន
ហ្គាមេន (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ១៥១៨
- ០៥-១០-២០១៨ -ប្រកាសលេខ ៣៤០ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អង្គរ យុកយី ខេអេច
បង្កើតរោងចក្រ ផលិតនំកញ្ចប់ ១៥២១
- ១៧-១០-២០១៨ -ប្រកាសលេខ ៣៤៥ ឧស.កឧ.ប្រក ១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អិ.អេម សំណង់
អាហារីណ ឆីហារីណ បង្កើតរោងចក្រ ផលិតបេតុងគ្រប់ប្រភេទ ១៥២៤



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៤១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ១២ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ :

១- លោក ហាស សាវ៉ាង	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោក អ៊ុន សុខឡេង	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោកស្រី ឆៀង សារីង	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោក នង មន	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោកស្រី ជា ស្រីឃុច	អនុមន្ត្រី	ថ្នាក់លេខ ៤



៦- លោក សេត ថត	អនុមន្ត្រី	ថ្នាក់លេខ ៤
៧- លោក ឡុង គន្ធា	អនុមន្ត្រី	ថ្នាក់លេខ ៤
៨- លោក សុខ សុភាព	អនុមន្ត្រី	ថ្នាក់លេខ ៤
៩- លោក ភឹម ចូរ	អនុមន្ត្រី	ថ្នាក់លេខ ៤
១០- លោក សុរ សំណាង	អនុមន្ត្រី	ថ្នាក់លេខ ៤
១១- លោកស្រី ចេច យុវឌ័យ	អនុមន្ត្រី	ថ្នាក់លេខ ៤
១២- លោក ឈាន ស៊ីថា	អនុមន្ត្រី	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានោះទៅ។

លេខ: ១៥០១. ១៤៧

ស៊ីហមុនី

នរោត្តម សិហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសាស្ត្របណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីខ្ស្វល់

ចំពោះ

លោក សួន សុផី

៣៣.១១.១៤៨

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៥៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជក្រឹត្យ

ថ្ងៃ

ក- គ្រឿងឥស្សរិយយស ព្រះរាជក្រឹត្យកម្ពុជា ថ្នាក់ មហាសេនា :

- ១- លោក ឃាង ឡាក់
- ២- លោក ជា ថាវីទូ
- ៣- លោក ចៅ មុន្នីរ៉ា

ខ- គ្រឿងឥស្សរិយយស ព្រះរាជក្រឹត្យកម្ពុជា ថ្នាក់ មហាសេនា :

លោក ដូង ពៅ

គ- គ្រឿងឥស្សរិយយស ព្រះរាជក្រឹត្យកម្ពុជា ថ្នាក់ ធិបតី :

- ១- លោក ឃ្លើម សារី
- ២- លោកស្រី គង់ ស៊ីដា

ព.ក. ១៥០១. ១៥៥

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិស្តីការគណៈរដ្ឋមន្ត្រី ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបង្គំយកម្តងល់លោក **ឌី អាណឌី** (KE, ANDI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៩២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.ក. ១៧០១.១៣០

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលចណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៥៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ឈិន វ៉ែនឈីន** (CHEN, PEINENG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៨៧ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣.១៧០១.១៣១

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានរៀបចំត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



ឈិន ឈិន

កិត្តិនីតិកោសលបណ្ឌិត ឈិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយមកម្មដល់លោក **តៃ ហាយហួយ** (PEI, HAIHUI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៩៧ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជ. ១២០១. ១៣៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីគ្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **លី វែបធីន** (LI, WEIBIN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៨៦ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ល.ល. ១៦១. ១៣៣

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិវិធីលេខ ៣៣៣ បិណ ៧៧៧



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វាង ធីតិល** (WANG, DEGEN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៨៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣. ១៥០១. ១៣៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពលឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វាន មីនឡឺវ** (WANG, MINGJIE) ជនជាតិចិនសញ្ជាតិចិន កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៨៦ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។


៣៣៧.១៦០១.១៣១៤

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៣២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **វ៉ាន វិនប៉ូ (WANG WENBO)** ជនជាតិចិនសញ្ជាតិចិន កើតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៥០១.១៣៦

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/ ១៣៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ស៊ី ហៃណាន** (XU, HAINAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៨៤ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៥០១.១៣៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៩/១៣៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ស៊ី គុយធី** (SU, GUIDI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៥០.១៣៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិគោលការណ៍ ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០១១៩/ ១៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **វ៉ាន វិនឿន** (WANG WENJIE) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨១ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

១៣៧.១៧០១.១៣៧

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោស្តបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៣២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ៖
- ១-ឯកឧត្តម **ស៊ីម សារឿន** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ រដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
 - ២-លោកជំទាវ **តេជ សុវិហា** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
 - ៣-ឯកឧត្តម **ជា ហុនរិ** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
 - ៤-ឯកឧត្តម **ស៊ិន ឌីណា** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ
 - ៥-ឯកឧត្តម **ឯម សុផល** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ
 - ៦-ឯកឧត្តម **ហែម ឌី** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន



៧-ឯកឧត្តម **គង់ មុនីសុទិរៈ** ជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ មានឋានៈស្មើ អគ្គនាយក បន្ថែម លើមុខងារបច្ចុប្បន្ន។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣៣.១៧០៥.១៤០

N N
ន សហមុនី

នរោត្តម សិហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃព្រហស្បតិ៍ ១៣ ខែបុស្ស ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ : ផ្ទេរក្របខ័ណ្ឌលោក **រោង ឈង** ពីឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ អគ្គលេខ ៨៤៥៥១ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ។
- មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ ។

១៣៧.១៩០២.១៤២

N N
ន ស ហ មុ នី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទ្រង់ចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស្វកម្ម និងស្ថាប័នគណៈរដ្ឋមន្ត្រី

កិត្តិនីតិវិធីសម្របសម្រួល មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៩ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃ ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨
 - ១- លោកស្រី ទៀងម៉ុំ សុផារី មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨
 - ២- លោក លេង ស៊ីថា មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៣- លោកស្រី សេរី វណ្ណកុសន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤- លោកស្រី លាង វ៉ានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥- លោក ហាក់ តុលា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៦- លោក ខុន សាវ៉េត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៧- លោក ឯក ផ័ន្ទបញ្ញាវិទូ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៨- លោក ស្រី ម្សៅ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៩- លោក ស៊ឹម រាជ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១០- លោក ឌឹម ដារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១១- លោក ជួន ឃឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១២- លោក ឆាយ ពណ្ណរាយ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៣- លោកស្រី ចាន់ ធារី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៤- លោកស្រី ម៉ុង ចាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៥- លោក ជា វង្សនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៦- លោកស្រី ធន ញាណវណ្ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៧- លោក ណន បញ្ញា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៨- លោក ហិរាង មេសា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៩- លោក សល់ សុំ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២០ លោកស្រី ឈុន ម៉ូលីវ៉ាន់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២១- លោកស្រី សៀវ ចំរើនសិទ្ធិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២២- លោក ផន មករា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៣- លោក នួន ធារី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៤- លោក សំ វិយ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៥- លោកស្រី ផាត ភីណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៦- លោកស្រី ជា ស្រីណែត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៧ លោកស្រី ជោ ឆេងលី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៨- លោក ម៉ុន ប៊ុនផេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៩- លោក ជា ភិរម្យ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣០- លោក ផ័ន្ទ វិចិត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣១- លោក ហ៊ឹម សុភិទ្ធ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣២- លោក ឆុន ចាន់រ៉ូ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៣- លោក ឌឹក សុវណ្ណ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៤- លោក តុល ម៉ារ៉ាឌី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៥- លោក សាំង ពិសិដ្ឋ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤



៣៦- លោក ហួន យ៉ាវ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៧- លោក ប៊ែន សាត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៨- លោក ស៊ាង ធួនរដ្ឋី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៩- លោក លន់ សៅសុវណ្ណ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤០- លោក អៀង បុទ្វា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤១- លោកស្រី ខាត់ សំអន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤២- លោក មួង ច័ន្ទសី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៣- លោក ផល ឌីកុរ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៤- លោក ម៉ែន វិសាល	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៥- លោក ទីហោង ចាន់វិទ្ធិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៦- លោក យ៉ែន ដាវ៉ុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៧- លោក លីម ប៊ុនហាក់	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៨- លោក ស៊ុន ប៊ុណ្ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៩- លោកស្រី សំ សូដាវី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនោះទៅ។

លេខ: ១៦៧/២៤.១៤៣

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ខុមហ្វាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៩/ ១៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឃ្លោងព្រះរាជទាន

ឱ្យ

គ្រឿងឥស្សរិយយស ព្រះរាជានាមប្រកម្ពុជា ថ្នាក់ អស្សុធម្មិ

ចំពោះ

លោក វ៉ាហេង ដារុធ

១៣៣.១៥០២-១៤៤

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស **សហមេត្រី** ថ្នាក់ **មហាសេនា**

ចំពោះ

លោក **Arnaud Laillou** (អាណូ ឡៃយូ)

៣៣.១៧០៤.១៤៤

N N
នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រដ្ឋឧត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជធាន

ឱ្យ

ក.គ្រឿងឥស្សរិយយស **បុរិសារាត៌្តន្ត** ថ្នាក់ **មហាសេរីឡាន់**

- ១-ព្រះតេជគុណ ឈាង ផល្លី
- ២-ព្រះតេជគុណ សុង ពិសិទ្ធ
- ៣-ព្រះសាក្យមុនីញាណ ស ស៊ឹម
- ៤-ព្រះតេជគុណ សុង ភក្រា
- ៥-ព្រះតេជគុណ ធួន ច័ន្ទថន
- ៦-ព្រះតេជគុណ ឡឿ ជីវ៉ន
- ៧-អ្នកស្រី ទូន ស៊ឹមន
- ៨-ឧបាសក កំ សំអាន
- ៩-អ្នកស្រី លន់ ខ្សី

ខ.គ្រឿងឥស្សរិយយស **បុរិសារាត៌្តន្ត** ថ្នាក់ **មហាសេនា**

- លោក រិន ថីដុក


កាល. ១៧០៤. ៤៦

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រៀមព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយស **ប៊ុនសារ៉ាត់ណូ** ថ្នាក់ **មហាសេនា**

១-លោក **យ៉ាង ម៉េងហួត**

២-លោកស្រី **កែវ ពេជ្ជតា**

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **ធិបតី**

១-Mr. BARRY GRAHAM JESSEN

២-លោកស្រី **ឯត់ សុភា**

៣-Mr. NEBIYU GETACHEW MAMO

៤-លោក **សុខ ចន្ទី**

Handwritten signature

Handwritten signature

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍

- ១ - ព្រះសុធម្មវង្ស ហាវ ឈុនលាង
- ២ - ព្រះគ្រូបញ្ញាមុនីសំរេៈ សាន់ លីឆេន
- ៣ - ព្រះគ្រូសិរីពោធិញ្ញាណ យុន សង
- ៤ - ឧបាសក គី ហាវ
- ៥ - ឧកញ៉ា សុខ ស្រស់
- ៦ - អ្នកស្រី ជុំ វណ្ណធី
- ៧ - លោក តៃ សេងអាយ
- ៨ - លោក ឈូ ហុងងួន

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១- ព្រះគ្រូរតនវិសុទ្ធ ណឹម សុភក្តិ
- ២- ព្រះគ្រូចិត្តវង្ស រាំង ភារម្យ
- ៣- ឧបាសិកា ហួត គាវ
- ៤- លោក ស្វង សារុន
- ៥- ឧបាសិកា ជន់ បាក់ដឹម
- ៦- លោក ទុយ ប៊ុន
- ៧- លោក មូល ប៊ុនណារិទ្ធ

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ

- ១- លោក កាំង ច័ន្ទវិទូ



- | | |
|------------|-----------|
| ២- ឧបាសក | មិន សារឿន |
| ៣- លោក | អិប សុទ្ធ |
| ៤- លោក | គៀង សេងគី |
| ៥- ឧបាសិកា | បូ យីម |
| ៦- លោក | ឈូ ហុងលី |
| ៧- លោក | ចាន់ ណា |


លេខ. ១៧០៥ - ១៤៧

ស សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៩/ ១៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោកស្រី **ឌឹម សុឆានី**

ជា

ឧកញ៉ា

ព.ស. ១៩០២-១៩១

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិវិធីការសាលបណ្ឌិត **យីន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០២១៩/ ១៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៥ ចុះថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦១៦ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការ តែងតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៧
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើង និងតែងតាំងមុខតំណែង ឯកឧត្តម **យ៉ែង គីមលី** ពី បេសកជនទីប្រឹក្សាបច្ចេកទេស មកជា នាយក ឧទ្ទកាល័យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

មាត្រា ២ : ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣, ១៥០៤- ១៥០

N N
ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/ ១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមសាល ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១: ផ្ទេរក្របខ័ណ្ឌឯកឧត្តម សេង យូរ៉េន ពីឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រី រដ្ឋបាលជាន់ខ្ពស់ មកជាឋានន្តរសក្តិ នាយឧត្តមសេនីយ៍ អគ្គលេខ ៨៩៥៥៥ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
- មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។


ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/ ១៤៧

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈទីប្រឹក្សា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ០៤ រូប ៖

- ១. ឯកឧត្តម **ម៉ង់ វ៉ា** ឋានៈស្មើរដ្ឋលេខាធិការ
- ២. លោកជំទាវ **ស្រី ណាត** ឋានៈស្មើអនុរដ្ឋលេខាធិការ
- ៣. ឯកឧត្តម **ឡឿង ប៊ុនរេត** ឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិន ទទួលប្រាក់បំណាច់មុខងារ
- ៤. ឯកឧត្តម **យ៉ែម សុវិឌ្ឍ** ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់មុខងារ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៤.១៥២

ស ហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិសាលាបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទ

ក-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្ស
កុសុមៈនារីរក្ខ ថ្នាក់ មហាសេនីវង្សន៍ :
ព្រះតេជគុណ ប៊ិន សារីម

ខ-គ្រឿងឥស្សរិយយស ព្រះរាជានាមក្រកម្ពុជា ថ្នាក់ មហាសេនា :
១- ព្រះតេជគុណ ឃី ណារិទ្ធិ
២- លោក កង សំណាង
៣- លោក ម៉ៅ សុទ្ធាវិទូ

គ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា :
១- ព្រះតេជគុណ ហាវ ដាយ៉ាន
២- លោក កឹម វិបុល
៣- លោក ទេព មុន្នី
៤- ឧបាសិកា ឈុន គឹមស្រៀង
៥- ឧបាសក រស់ មឿន
៦- ឧបាសក អ៊ុយ កាន
៧- អ្នកស្រី ម៉ៅ បុប្ផា
៨- អ្នកស្រី ម៉ៅ សុវណ្ណារ៉េត
៩- លោក ណុប ឈឺន
១០- ឧបាសិកា ហាន់ សារ៉េត



យ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ពិបធិន្ត :

- ១- លោក ហេង ស៊ីណា
- ២- លោក ឃឹម លាងហួរ
- ៣- លោក វ៉ាង រណ្តេត
- ៤- លោកស្រី ធន សុបញ្ញា

លេខ. ១៩០៤.២៧២

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៣៣ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការបង្កើតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៅបរទេស

១១១១១១

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ១០៧អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- យោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានបង្កើតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហៃគូ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

មាត្រា ២ : ស្ថានអគ្គកុងស៊ុលនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មមួយនាក់ ដែលមានឋានៈជា អគ្គកុងស៊ុល។

មាត្រា ៣ : សមាសភាពមន្ត្រីកុងស៊ុលផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្តែង។

មាត្រា ៤ : ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីក្នុងស៊ុល និងមន្ត្រីបច្ចេកទេស នៃស្ថានអគ្គក្នុងស៊ុលនេះ ត្រូវស្ថិតក្នុងប្រភេទ "ខ"។

មាត្រា ៥ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចេញស្នាមដៃ ៥ ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដុចមាត្រា ៥
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...នៃ...នៃ...នៃ...នៃ...នៃ...នៃ...

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **បាប ច័ន្ទវិទ្យា** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកលើកដែក ខេត្តកណ្តាល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ មេសា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៤ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **ឌុំ កេត** ជាត្រូវទទួលបន្ទុកវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យស្វាយរៀង នៃក្រសួងអប់រំ យុវជន និងកីឡា ជំនួសលោក ហាប់ ច័ន្ទណារ៉ា ដែលបានលាលយប់ពីតួនាទី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចរដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ :** តែងតាំងមន្ត្រីរាជការ ចំនួន ០២រូប របស់ក្រសួងអភិវឌ្ឍន៍ជនបទ ៖
- ១.លោក **គឹម សេរីធួន** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជំនួសលោក **លាង សេង** ដែលបានទទួលការកិច្ចថ្កី
 - ២.លោក **ឃឹម ជុន** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជំនួសលោក **ឡេប កាណូរ៉ា** ដែលបានទទួលការកិច្ចថ្កី ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក-១៧



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១២ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **សួស ឌីនថន** ជាប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជំនួស លោក ហាក់ សុជាតិ ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ៩ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស /រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈដល់លោក **ហាង ម៉ុងសាន** និងលោកស្រី **ជា ច័ន្ទផល្លា** ជានិយោជកសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៧ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការកែតំណែងក្រុមប្រឹក្សាភិបាលគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ ស្តីពីការបង្កើត គ្រឹះស្ថានបោះពុម្ព និង ចែកផ្សាយ ជាគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១ : តែងតាំងក្រុមប្រឹក្សាភិបាលគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ សម្រាប់អាណត្តិទី៦ ដូចមានសមាសភាព ខាងក្រោម៖

- ១- លោក **សុខ បូទី** ប្រធានអគ្គនាយកគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ ជាប្រធាន
- ២- លោកជំទាវ **ទន់ សាអ៊ឹម** តំណាងក្រសួងអប់រំ យុវជន និងកីឡា ជាសមាជិក
- ៣- ឯកឧត្តម **នេត មុន្នី** តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិក
- ៤- លោក **យឹម រ័ឡី** តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមី ខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចក្រសួងមហាផ្ទៃ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០១ អនក្រ.តត



អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ២៧៤អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ១៤អនក្រ.បក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងនិងការកំណត់បៀវត្សប្រចាំខែនិងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការនិងបុគ្គលិកបំពេញការកិច្ច តាមស្ថានតំណាងកម្ពុជានៅបរទេស
- បានឃើញអនុក្រឹត្យលេខ១០៧អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១: មន្ត្រីរាជការនៅតាមស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ដែលចប់អាណត្តិបេសកកម្មត្រូវបានផ្លាស់ តែងតាំង និងតម្កើងឋានៈ ដូចខាងក្រោម ៖

- ផ្លាស់លោក **ជ័យ រដ្ឋា** ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេសចូលប្រទេស

- តែងតាំងលោក **ឥន សុផល** ជាទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ជំនួសវិញ
- ផ្លាស់លោក **ទុយ ភារិនៈ** ទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ីចូលប្រទេស
- ផ្លាស់លោក **ម៉ិន សុខវិបុល** ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃឡង់ដ៍ ចូលប្រទេស
- តែងតាំងលោក **ខែ លន** ជាទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រ ថៃឡង់ដ៍ ជំនួសវិញ
- កម្លើងឋានៈលោក **អ៊ឹម គឹមដង់** ពីលេខាធិការទី១ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សហព័ន្ធរុស្ស៊ី ទៅជាទីប្រឹក្សា នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ត្រូវ អនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃចេញស្តីពី ១១ រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០២ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្ខេប

មាត្រា ១ - តែងតាំងមន្ត្រីរាជការចំនួន ០២ នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **ភឹម គុណ** ជាអធិការ នៃអគ្គាធិការដ្ឋាន
- ២-លោក **គី គុយតេក** ជាអធិការ នៃអគ្គាធិការដ្ឋាន ។

មាត្រា ២ - រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ១១ វិច្ឆិកា ឆ្នាំ ២០១៩ ភ្នំពេញ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៣ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១-ឧត្តមសេនីយ៍ទោ **ហួត ចាន់ដារ៉ុន** អត្តលេខ ០១០២៥០ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-ឧត្តមសេនីយ៍ទោ **នោ រុន** អត្តលេខ ០០៨៦៧៩ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-ឧត្តមសេនីយ៍ទោ **ខឿង សារឿន** អត្តលេខ ០០២២៥២ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៤-ឧត្តមសេនីយ៍ទោ **យិន តែនី** អត្តលេខ ០០៨៦៧៣ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥-ឧត្តមសេនីយ៍ទោ **យ៉ាង ចន្ទា** អត្តលេខ ០០២២១៣ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ

- ៦-ឧត្តមសេនីយ៍ទោ **ឡេង សុវណ្ណារ៉ា** អត្តលេខ ០២៤២៩៤ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ
- ៧-ឧត្តមសេនីយ៍ទោ **តារា រតនៈ** អត្តលេខ ១០២៨៣៥ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ
- ៨-ឧត្តមសេនីយ៍ទោ **ផេង គីមស្រីន** អត្តលេខ ០០៨៦៥៤ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ
- ៩-ឧត្តមសេនីយ៍ទោ **ស្រី វិស្ណុ** អត្តលេខ ១៣៤៤២៥ ជា សាកលវិទ្យាធិការរង
សាកលវិទ្យាល័យការពារជាតិ
- ១០-ឧត្តមសេនីយ៍ទោ **សែម រតនៈ** អត្តលេខ ០៥៨៣៦៧ ជា អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រង
កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
- ១១-ឧត្តមសេនីយ៍ទោ **យិន យ៉ាន់ណា** អត្តលេខ ០១១៤៥៣ ជា នាយក នាយកដ្ឋានសហប្រតិបត្តិការ
និងរក្សាសន្តិភាព មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម
- ១២-ឧត្តមសេនីយ៍ត្រី **ទោង លី** អត្តលេខ ០១៦៩៦៩ ជា សាកលវិទ្យាល័យធិការរង
សាកលវិទ្យាល័យការពារជាតិ

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ (២២) ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ១១ ឆ្នាំ ២០១៩



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១០៤ អនក្រ.គត



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **នាក់ ណារ៉ុន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃចេញស្តីពី ១១ ខែ មករា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៤ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោកស្រី **ញាន ទិត្យចិន្ដា** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។

មាត្រា ២ : ក្នុងរយៈពេលមកបំពេញភារកិច្ចថ្មីនេះលោកស្រី **ញាន ទិត្យចិន្ដា** ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅ ក្របខ័ណ្ឌដើម។

មាត្រា ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ(២២) ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ២០១៩ ឆ្នាំ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៦...សន.ក្រ. ្ដី

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ១១ រូប ដូចមានរាយនាមខាងក្រោម ៖

- | | |
|------------------------------|--------------------|
| ១. លោក ណេវ ណែន | ឋានៈស្មើអគ្គនាយករង |
| ២. លោក យ៉ា ប្រង | ឋានៈស្មើអគ្គនាយករង |
| ៣. លោក វ៉ា វ៉ាន់ឡឿន | ឋានៈស្មើអគ្គនាយករង |
| ៤. លោកស្រី ស៊ីម ម៉ារី | ឋានៈស្មើអគ្គនាយករង |
| ៥. លោក សួស សុផាត | ឋានៈស្មើអគ្គនាយករង |
| ៦. លោកស្រី អ៊ុន យុត | ឋានៈស្មើអគ្គនាយករង |
| ៧. លោក កាន់ វុឌ្ឍី | ឋានៈស្មើអគ្គនាយករង |
| ៨. លោក ឡា ម៉ីនពេជ្រ | ឋានៈស្មើអគ្គនាយករង |

- ៩. លោក **កុយ សារឹម** ឋានៈស្មើអគ្គនាយករង
- ១០. លោក **ម៉ិត ម៉ិនធឿន** ឋានៈស្មើអគ្គនាយករង
- ១១. លោក **តេ អ៊ឹម** ឋានៈស្មើអគ្គនាយករង ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃចេញស្បៀង ១១ លោក ខែ ២ ២០១៩ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល


- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាក្រសួងមហាផ្ទៃ ចំនួន ៤៥ រូប ដូចមានរាយនាមខាងក្រោម ៖

- | | |
|-----------------------------|-------------------------|
| ១. លោក សៀងឯម តុនស្ទី | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ២. លោក ជុំ ញ៉ូ | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៣. លោក ជូ គង់ | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៤. លោក ជួន ម៉ិនឌុល | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៥. លោក ញ៉ូ ឃឹម | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៦. លោក ញ៉ែង គឹមសាង | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៧. លោក គង់ ម៉ិនឡើង | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៨. លោកស្រី ឌុច សៀន | ឋានៈស្មើប្រធាននាយកដ្ឋាន |

៩.	លោក ប៉ាន ប៉ាន	ឋានៈស្មើប្រធាននាយកដ្ឋាន
១០.	លោក ពេជ ម៉ាឡៃ	ឋានៈស្មើប្រធាននាយកដ្ឋាន
១១.	លោក ខៀង សុមន៍	ឋានៈស្មើប្រធាននាយកដ្ឋាន
១២.	លោក រុន ចាន់ដារ៉ាទ្រូ	ឋានៈស្មើប្រធាននាយកដ្ឋាន
១៣.	លោក ឡើង រ៉ាត	ឋានៈស្មើប្រធាននាយកដ្ឋាន
១៤.	លោក សម លោង	ឋានៈស្មើប្រធាននាយកដ្ឋាន
១៥.	លោក ស៊ិន ញ៉ា	ឋានៈស្មើប្រធាននាយកដ្ឋាន
១៦.	លោក ហាម សុធីរ	ឋានៈស្មើប្រធាននាយកដ្ឋាន
១៧.	លោក ឡុង ស្រង់	ឋានៈស្មើប្រធាននាយកដ្ឋាន
១៨.	លោក អ៊ុន ម៉ុងឈ	ឋានៈស្មើប្រធាននាយកដ្ឋាន
១៩.	លោក អ៊ុយ លីវ	ឋានៈស្មើប្រធាននាយកដ្ឋាន
២០.	លោក ហេង ហ៊ុន	ឋានៈស្មើប្រធាននាយកដ្ឋាន
២១.	លោក ជា ជ័យោ	ឋានៈស្មើប្រធាននាយកដ្ឋាន
២២.	លោក ជុំ ស៊ីម	ឋានៈស្មើប្រធាននាយកដ្ឋាន
២៣.	លោក ឌឹម ដារ៉េត	ឋានៈស្មើប្រធាននាយកដ្ឋាន
២៤.	លោក សំ សៀក	ឋានៈស្មើប្រធាននាយកដ្ឋាន
២៥.	លោក ឌី ឡៀង	ឋានៈស្មើប្រធាននាយកដ្ឋាន
២៦.	លោក គង់ លី	ឋានៈស្មើប្រធាននាយកដ្ឋាន
២៧.	លោក ឡុង សុភីន	ឋានៈស្មើប្រធាននាយកដ្ឋាន
២៨.	លោក គឹម ឌី	ឋានៈស្មើប្រធាននាយកដ្ឋាន
២៩.	លោក ឃុន មុរ	ឋានៈស្មើប្រធាននាយកដ្ឋាន
៣០.	លោក នាយ ចាន់ស៊ី	ឋានៈស្មើប្រធាននាយកដ្ឋាន
៣១.	លោក នួន សម្បត្តិ	ឋានៈស្មើប្រធាននាយកដ្ឋាន
៣២.	លោក តោក ភីរុណ	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៣.	លោក សំ សុផល	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៤.	លោក ហាង គឹមឆៀង	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៥.	លោក ហុក រិន	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៦.	លោក ហែន សុផល	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៧.	លោកស្រី ហោ សុវណ្ណា	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៨.	លោក ឡាយ សុខា	ឋានៈស្មើប្រធាននាយកដ្ឋាន
៣៩.	លោក អ៊ុម ឈឿន	ឋានៈស្មើប្រធាននាយកដ្ឋាន
៤០.	លោក ដាក់ សាវី	ឋានៈស្មើប្រធាននាយកដ្ឋាន
៤១.	លោក ឡើង ថែម	ឋានៈស្មើប្រធាននាយកដ្ឋាន
៤២.	លោក ម៉ុង ម៉ុងហៀង	ឋានៈស្មើប្រធាននាយកដ្ឋាន
៤៣.	លោក ខៀង ណារ៉េត	ឋានៈស្មើប្រធាននាយកដ្ឋាន



- ៤៤. លោកស្រី **យ៉ែក សេដ្ឋា** ឋានៈស្មើប្រធាននាយកដ្ឋាន
- ៤៥. លោក **អ៊ឹម ប៊ុនហេង** ឋានៈស្មើប្រធាននាយកដ្ឋាន ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៧ អនក្រ. តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងជំនួយការក្រសួងមហាផ្ទៃ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈជំនួយការក្រសួងមហាផ្ទៃ ចំនួន ០៦ រូប ដូចមានរាយនាមខាងក្រោម ៖

- | | |
|--------------------------|---------------------------|
| ១. លោក នាយ សុខេង | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ២. លោក ជា លីហេង | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៣. លោក មូល សំបាត | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៤. លោក ជិប ចំរើន | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៥. លោក ជា ត្រសុយ | ឋានៈស្មើប្រធាននាយកដ្ឋាន |
| ៦. លោក វ៉ាន់ មុនី | ឋានៈស្មើប្រធាននាយកដ្ឋាន ។ |

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ(សៅរ៍) ១១ រោច ខែ ២៧ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ ២៧ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៩៧ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **ការងារ** តាមលំដាប់ថ្នាក់ជូនមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ចំនួន៧២រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

- ១. រ.អគ្គនុរក្សថ្នាក់លេខ១ ហេង រិន អនុប្រធាននាយកដ្ឋានប្រតិបត្តិ
- ២. ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ ផន សុធារ៉ា ជំនួយការឯកឧត្តម ប៉ារ ហាម ជាន
- ៣. រ.អគ្គនុរក្សថ្នាក់លេខ២ តឹក ស៊ាងឡុង អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ថានីតិសម្បទា
- ៤. រ.អគ្គនុរក្សថ្នាក់លេខ១ ជុំ វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ថានីតិសម្បទា
- ៥. រ.អគ្គនុរក្សថ្នាក់លេខ២ ឌឹម ជីតា អនុប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ
- ៦. ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ ចាន់ សុវណ្ណ ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
- ៧. ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ គឹម សំអាត ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
- ៨. រ.អគ្គនុរក្សថ្នាក់លេខ១ ចេង ហាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
- ៩. រ.អគ្គនុរក្សថ្នាក់លេខ៣ កាន ស្រីអូន អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប

១០.អគ្គនុរក្សថ្នាក់លេខ១	មៅ	សុវណ្ណ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
១១.អគ្គនុរក្សថ្នាក់លេខ១	ជួន	សារុទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
១២.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	ជុំ	សាមុំ	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលសរុប
១៣.អគ្គនុរក្សថ្នាក់លេខ២	សំរឿន	សំរិតម៉ូឌីណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៤.អគ្គនុរក្សថ្នាក់លេខ២	ហាក់	សារី	ប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៥.អគ្គនុរក្សថ្នាក់លេខ៣	ភូង	វណ្ណា	ប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៦.អគ្គនុរក្សថ្នាក់លេខ២	លី	អៀត	ប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៧.អនុរក្សថ្នាក់លេខ២	លីម	ចាន់សុភាព	មន្ត្រី នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៨.អគ្គនុរក្សថ្នាក់លេខ២	សាន	ស៊ីនឿន	ប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
១៩.អគ្គនុរក្សថ្នាក់លេខ២	ភោគ	ឌី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ
២០.អគ្គនុរក្សថ្នាក់លេខ៣	ឯម	សំបូរ	ប្រធានផ្នែក នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ
២១.អគ្គនុរក្សថ្នាក់លេខ៣	ជិល	សេងលី	មន្ត្រី នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ

ខ-មេដាយប្រាក់ការងារ

១.អគ្គនុរក្សថ្នាក់លេខ១	លន់	ពេជ្រ	ប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
២.អគ្គនុរក្សថ្នាក់លេខ២	សៅ	សាឡុង	ប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៣.អគ្គនុរក្សថ្នាក់លេខ១	ផាត់	សុវណ្ណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៤.អគ្គនុរក្សថ្នាក់លេខ២	យន់	សុរដ្ឋា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
៥.អគ្គនុរក្សថ្នាក់លេខ៣	សូង	សីហា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៦.អគ្គនុរក្សថ្នាក់លេខ៣	ឡុង	សុផល	អនុប្រធានផ្នែក នៃនាយកដ្ឋានរដ្ឋបាល សរុប
៧.អគ្គនុរក្សថ្នាក់លេខ៣	វ៉ៃ	អិត	ប្រធានផ្នែក នៃនាយកដ្ឋានបណ្តុះបណ្តាលនិងមុខរបរ
៨.អគ្គនុរក្សថ្នាក់លេខ៣	វិទូ	ឌីណា	ប្រធានផ្នែក នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ
៩.អគ្គនុរក្សថ្នាក់លេខ១	ខឿន	ធារី	អនុប្រធានផ្នែករដ្ឋបាល នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ
១០.អគ្គនុរក្សថ្នាក់លេខ១	សុខ	តូទី	អនុប្រធានផ្នែកសរុប នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ

គ-មេដាយសំរិទ្ធការងារ

១.អគ្គនុរក្សថ្នាក់លេខ២	គ្រុយ	លីមហ័ង	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
២.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	សន	សុវណ្ណ	ប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
៣.អគ្គនុរក្សថ្នាក់លេខ២	វណ្ណា	ម៉ានីកា	ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប

៤.វរអគ្គនុរក្សថ្នាក់លេខ២	អេង	យូលីម	ប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៥.វរអគ្គនុរក្សថ្នាក់លេខ១	ចាន់	សុខាលី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៦.វរអគ្គនុរក្សថ្នាក់លេខ៣	ឃឹម	ចំណាន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៧.អនុរក្សថ្នាក់លេខ២	វណ្ណា	សុគន្ធរុដ្ឋ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៨.អនុរក្សថ្នាក់លេខ២	ឡាច	ប៊ុនថា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៩.វរអគ្គនុរក្សថ្នាក់លេខ២	សោម	បញ្ញា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១០.វរអគ្គនុរក្សថ្នាក់លេខ២	គង់	ស៊ីថាត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១១.វរអគ្គនុរក្សថ្នាក់លេខ២	សែន	ចរិយា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១២.វរអគ្គនុរក្សថ្នាក់លេខ៣	ជួប	តារាសក្តិ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១៣.វរអគ្គនុរក្សថ្នាក់លេខ៣	ស្រេង	ឆៃឯន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១៤.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	ឡាយ	បូរើត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១៥.វរអគ្គនុរក្សថ្នាក់លេខ៣	សែ	សុក្រតារា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១៦.វរអគ្គនុរក្សថ្នាក់លេខ២	ឡុច	សំអូន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
១៧.វរអគ្គនុរក្សថ្នាក់លេខ១	ឯក	សុជាតា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
១៨.វរអគ្គនុរក្សថ្នាក់លេខ៣	សំអុល	តាំងប៊ុនណាត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានប្រតិបត្តិ
១៩.វរអគ្គនុរក្សថ្នាក់លេខ៣	ណៅ	សុគន្ធា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
២០.អគ្គនុរក្សថ្នាក់លេខ៣	ហ៊ុយ	ចន្ទា	មន្ត្រី នៃនាយកដ្ឋានប្រតិបត្តិ
២១.វរអគ្គនុរក្សថ្នាក់លេខ២	ខ្មៅ	ចិន្តារ៉ាជ	អនុប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែនិងស្តារនីតិសម្បទា
២២.វរអគ្គនុរក្សថ្នាក់លេខ៣	ប៊ុច	ច័ន្ទសំណាង	ប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែនិងស្តារនីតិសម្បទា
២៣.វរអគ្គនុរក្សថ្នាក់លេខ២	យ៉ាន	ចាន់រ៉ុង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
២៤.វរអគ្គនុរក្សថ្នាក់លេខ៣	យូ	សុរក្សា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
២៥.អគ្គនុរក្សថ្នាក់លេខ៣	ចំរើន	សុខវឿន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
២៦.វរអគ្គនុរក្សថ្នាក់លេខ៣	ហ៊ុត	សាម៉ាឌី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
២៧.វរអគ្គនុរក្សថ្នាក់លេខ៣	អែល	លាស់	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
២៨.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	រង់	សែនវិចិត្រ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
២៩.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	ហៀង	សៀកគឹម	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៣០.វរអគ្គនុរក្សថ្នាក់លេខ៣	ជា	សំអាត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប

៣១.អគ្គនុរក្សថ្នាក់លេខ២	ណៃ	តូមីត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល សរុប
៣២.ឧត្តមអគ្គនុរក្សថ្នាក់លេខ៣ សិន	មករា		មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៣៣.វរអគ្គនុរក្សថ្នាក់លេខ៣	ព្រឿង	ឡាលីនអេមីល	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៣៤.វរអគ្គនុរក្សថ្នាក់លេខ៣	ទៀ	សុភា	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៣៥.អគ្គនុរក្សថ្នាក់លេខ២	សូរ	ឡាយហ៊ឹម	មន្ត្រី នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៣៦.វរអគ្គនុរក្សថ្នាក់លេខ៣	ងួន	វិចិត្រ	មន្ត្រី នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ
៣៧.វរអគ្គនុរក្សថ្នាក់លេខ៣	សុវណ្ណ	តិរី	មន្ត្រី នៃនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៣៨.អគ្គនុរក្សថ្នាក់លេខ៤	មាស	កន្ទិដ្ឋាយុវល័ក្ខ	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៣៩.អនុរក្សថ្នាក់លេខ២	លី	សុដារីដ្ឋ	មន្ត្រី នៃនាយកដ្ឋានរដ្ឋបាល សរុប
៤០.អនុរក្សថ្នាក់លេខ៣	ហោង	នីម	អនុប្រធានផ្នែក នៃនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា
៤១.អនុរក្សថ្នាក់លេខ៣	អ៊ូ	សុវឌ្ឍនា	មន្ត្រីនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ ខែ មេសា ឆ្នាំ ២០១៩ ឆ្នាំ ៨ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១០ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមូលិសាវាសន៍
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

សម្រេច

មាត្រា ១. បំពាក់មេដាយមូលិសាវាសន៍តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ចំនួន១៦រូប ដែល មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖
ក. មេដាយមូលិសាវាសន៍ ថ្នាក់ ធិបតី

-លោក សៀ គុំង អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ

ខ. មេដាយមូលិសាវាសន៍ ថ្នាក់ សេនា

១-លោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌

២-លោក ហេង សេង អធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ

៣-លោក ចេង សុខមាន អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ

៤-លោក ឃឹម គុំងខ្នង អនុប្រធាននាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី

៥-លោក ចែម វាសនា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

គ. មេដាយមូលិសាវាសន៍ ថ្នាក់ អស្សុប្បធិ

១-លោក លឿង វណ្ណៈ អនុប្រធាននាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី

២-លោកស្រី ជា ករុណា អនុប្រធាននាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី

៣-លោក	ខៀវ	សុខហួរ	អនុប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលតុលាការ
៤-លោកស្រី	សៀ	ចាន់វាសនា	អនុប្រធាននាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់
៥-លោក	អាន	ប៊ុនថា	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៦-លោក	មៅ	បូរី	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការបុគ្គលិក
៧-លោកស្រី	សំអឿន	ធីតា	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិធន
៨-លោក	ប្រាក់	ច័ន្ទតារ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានសន្តានកម្ម និងយុត្តិធម៌មូលដ្ឋាន
៩-លោក	ចាន់	ចិន្តា	ប្រធានការិយាល័យ នៃនាយកដ្ឋានអាជ្ញាសាលា
១០-លោក	សិន	វត្តនា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ភ្នំពេញ ១២ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១១ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

សម្រេច

មាត្រា ១. បំពាក់មេដាយការងារតាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ចំនួន៨៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយសាសការងារ

១-ឯកឧត្តម	ខាន់ វណ្ណៈ	អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការគុណការ
២-លោក	ម៉ែន ចំណាន	ប្រធាននាយកដ្ឋានបូកសរុប បណ្ណាសា និងព័ត៌មានវិទ្យា
៣-លោកស្រី	យុត ស៊ាង អែ	អនុប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលគុណការ
៤-លោក	ហ៊ុំង ចាន់ ថុល	អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី
៥-លោកស្រី	ផល សុភាព	អនុប្រធាននាយកដ្ឋានសន្តានកម្ម និងយុត្តិធម៌មូលដ្ឋាន
៦-លោក	ហ៊ឹម វិចិត្រលា	អនុប្រធាននាយកដ្ឋានអាជ្ញាសាលា
៧-លោក	សុខ ខេង	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី
៨-លោកស្រី	ជាន់ ច័ន្ទណា	ប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៩-លោកស្រី	អ៊ុក សោភ័ណ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន

ខ-មេដាយប្រាក់ការងារ

១-លោក	កែវ ឧត្តម	អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល
-------	-----------	-----------------------------------

២-លោក	អុន	រតនា	អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
៣-លោក	ហាំង	ដែកចាន់	អនុប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃសាលាជម្រះក្តី
៤-លោកស្រី	ហួត	ថានីតា	អនុប្រធាននាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី
៥-លោកស្រី	ឌី	ម៉ូឡានី	អនុប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល លើវិស័យរដ្ឋបាលតុលាការ
៦-លោកស្រី	គុណ	ជាលីយ៉ា	អនុប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ក្នុងវិស័យរដ្ឋប្បវេណី
៧-លោក	អ៊ុង	រដ្ឋសួរិន	អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍
៨-លោក	ង៉ូ	សាឡុង	អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍
៩-លោកស្រី	ស្មាន់	វណ្ណធីតា	អនុប្រធាននាយកដ្ឋានអាជ្ញាសាលា
១០-លោក	ហាម	ភីរម្យ	អនុប្រធានផ្នែកបណ្តុះបណ្តាលបឋម នៃសាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
១១-លោក	សួស	វិឡា	អនុប្រធានផ្នែកបណ្តុះបណ្តាលបន្ត នៃសាលាភូមិន្ទក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
១២-លោក	ហ៊ុន	ហាវណ	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
១៣-លោក	ឯក	សារ៉ាត់	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលតុលាការ
១៤-លោក	អ៊ុក	ដារ៉ែន	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលតុលាការ
១៥-លោកស្រី	គា	ម៉ីម៉ី	ប្រធានការិយាល័យ នៃនាយកដ្ឋានជំនួយទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ និងបក្សាប័ន
១៦-លោក	អ៊ុំ	ស៊ីវន	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យរដ្ឋប្បវេណី
១៧-លោក	តៃ	អ៊ុយណៃ	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យរដ្ឋប្បវេណី
១៨-លោក	កាន់	សុទ្ធច័លីន	ប្រធានការិយាល័យ នៃនាយកដ្ឋានសារភារី
១៩-លោក	ស៊ុត	ចំរ៉ែន	ប្រធានការិយាល័យ នៃនាយកដ្ឋានក្រឡាបញ្ជី
២០-លោកស្រី	តែម	ស៊ីណា	ប្រធានការិយាល័យ នៃនាយកដ្ឋានក្រឡាបញ្ជី
២១-លោកស្រី	ឱម	ក្រូចទុំ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២២-លោក	សោម	ចលនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល នៃ សាលាជម្រះក្តី
២៣-លោក	កាន់	សារី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការអយ្យការ និង កិច្ចការអនុវត្តទោស
២៤-លោកស្រី	ឈឹម	ដារី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន

២៥-លោក	ពុត្រ	រតនៈ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
២៦-លោកស្រី	ពៅ	សុជាតិ	មន្ត្រីក្រុមការ នៃនាយកដ្ឋានសន្តានកម្ម និងយុត្តិធម៌មូលដ្ឋាន

គ-មេដាយសិរីទ្រព្យការងារ

១-លោក	សន	សំនិត	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល សាលាជម្រះក្តី
២-លោកស្រី	ទុំ	សម្ពុស្ស	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល សាលាជម្រះក្តី
៣-លោកស្រី	យស	សាដូរ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ សាលាជម្រះក្តី
៤-លោក	អែម	ឈុនអេង	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការបុគ្គលិក សាលាជម្រះក្តី
៥-លោក	ខៀវ	វិទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើវិស័យរដ្ឋបាលតុលាការ
៦-លោក	ភូច	មានវិទ្ធី	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី
៧-លោកស្រី	អ៊ុង	លាងជូ	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី
៨-លោកស្រី	កុច	សុដា	ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការចុះបញ្ជី និងតម្កល់
៩-លោក	ណាយ	ទិព្វចិន្តា	ប្រធានការិយាល័យ នៃនាយកដ្ឋានសន្តានកម្ម និងយុត្តិធម៌មូលដ្ឋាន
១០-លោកស្រី	សុខ	សេរីចំរើន	ប្រធានការិយាល័យ នៃនាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យរដ្ឋប្បវេណី
១១-លោកស្រី	នាង	សូម៉ូយ៉ា	ប្រធានការិយាល័យ នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យរដ្ឋប្បវេណី
១២-លោកស្រី	ជា	សុភា	ប្រធានការិយាល័យ នៃនាយកដ្ឋានសារការី
១៣-លោកស្រី	ហេង	ចាន់រី	ប្រធានការិយាល័យ នៃនាយកដ្ឋានអាជ្ញាសាលា
១៤-លោក	លី	សុខវិទ្ធា	ប្រធានការិយាល័យ នៃនាយកដ្ឋានអាជ្ញាសាលា
១៥-លោកស្រី	សោ	សុមាលី	ប្រធានការិយាល័យ នៃនាយកដ្ឋានក្រឡាបញ្ជី
១៦-លោក	ហួត	សុខជា	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិបាលបណ្តោះអាសន្ន អ្នកបកប្រែ និងអ្នកជំនាញ
១៧-លោក	សុច	សុផាន់ណារ៉េត	ប្រធានការិយាល័យ នៃនាយកដ្ឋានអភិបាលបណ្តោះអាសន្ន អ្នកបកប្រែ និងអ្នកជំនាញ
១៨-លោក	យាក	វិសាលរតនៈ	ប្រធានវិស័យ នៃនាយកដ្ឋានស្រាវជ្រាវ និងផែនការ



១៩-លោក	ឈន	ឈុនលាង	ប្រធានការិយាល័យ នៃលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន កិច្ចការតុលាការ
២០-លោក	កែ	ឧត្តម	ប្រធានការិយាល័យ នៃលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន កិច្ចការតុលាការ
២១-លោក	ជន	សុផល្លា	ប្រធានការិយាល័យ នៃលេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន កិច្ចការតុលាការ
២២-លោកស្រី	ជុន	កិត្យា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២៣-លោក	បុណ្យ	ពិសិដ្ឋ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
២៤-លោកស្រី	យុន	ស្នូនីកា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
២៥-លោកស្រី	ពិដោរិទ្ធ	សិរីវត្ថុ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការបុគ្គលិក
២៦-លោកស្រី	កែម	ចន្ទី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបូកសរុប បណ្ណាសា និងព័ត៌មានវិទ្យា
២៧-លោក	លឹម	សុខរ៉ូណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល នៃសាលាជម្រះក្តី
២៨-លោក	សឹង	ច័ន្ទរដ្ឋា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន
២៩-លោកស្រី	សំរីទ្ធ	កញ្ញា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានជំនួយទៅវិញទៅ មកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន
៣០-លោក	ជា	វាសនា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការច្បាប់ និងស្ថិតិរដ្ឋប្បវេណី
៣១-លោកស្រី	ថេត	នារីវត្ថុ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្ទនាកម្ម និង យុត្តិធម៌មូលដ្ឋាន
៣២-លោកស្រី	សួន	មួយឆេង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្ទនាកម្ម និង យុត្តិធម៌មូលដ្ឋាន
៣៣-លោកស្រី	ហឿន	វណ្ណស័ន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្ទនាកម្ម និង យុត្តិធម៌មូលដ្ឋាន
៣៤-លោក	ហ៊ុ	ប៊ុនណាន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្ទនាកម្ម និង យុត្តិធម៌មូលដ្ឋាន
៣៥-លោកស្រី	ផល	សុភា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍
៣៦-លោក	ស៊ុន	ជានី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសារការី
៣៧-លោក	លូង	ម៉ាលីនដេត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានក្រឡាបញ្ជី
៣៨-លោកស្រី	សៀន	កន្យា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៣៩-លោកស្រី	ឌី	សុកល្យាណ	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤០-លោកស្រី	ទិត្យ	ស៊ីណា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល



៤១-លោកស្រី	សុគន្ធ	មោនីកា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការរដ្ឋបាល
៤២-លោកស្រី	ផល	កក្កដា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
៤៣-លោក	កាំង	សែនកុសល្យ	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានបូកសរុប បណ្ណាសា និងព័ត៌មានវិទ្យា
៤៤-លោក	ខួយ	សុធាវិទូ	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការបុគ្គលិក នៃសាលាជម្រះក្តី
៤៥-លោក	ជូ	ទីឡេង	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស
៤៦-លោកស្រី	មិន្ទសុំ	សូលីដា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស
៤៧-លោកស្រី	សៅ	សុខេមវិទូ	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ និងយុត្តិធម៌អនីតិជន
៤៨-លោក	ម៉ី	ឡាន	មន្ត្រីក្រុមការ នៃនាយកដ្ឋានសន្តានកម្ម និងយុត្តិធម៌មូលដ្ឋាន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ អង្គារ ១២ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១២ អនក្រ. តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការនាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចំនួន១៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

- ១.លោក កែវ ចិត្រា ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ២.លោក សុខ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ៣.លោក សេង ថៃ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ៤.លោក សាយ ចាន់តារា មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ខ-មេដាយប្រាក់ការងារ

- ១.លោក ហែម សារិន ប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ២.លោក ប៊ុត ណារិន អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ៣.លោក ហេង ជួនស្រ៊ុន អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ៤.លោក នួន សុខជា អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៥.លោក ហេង ងួនឆេង អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ គ-មេដាយសំន្តែការងារ

១.លោក ចៅ ស៊ី អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

២.លោក ហេង សេងគីម អនុប្រធានការិយាល័យ នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៣.លោកស្រី សៀង ស៊ុនអ៊ុំ មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៤.លោក ចំរើន ពិសិដ្ឋ មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៥.លោកស្រី សរ ម៉ារីណែត មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៦.លោក សំអាត មីស៊ី មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៧.លោក ប៊ី សោភ័ណ មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

៨.លោកស្រី សៀង សីហា មន្ត្រី នៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ លោក ខែ ២៧៧ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១១៣... អ.ន.ក្រ. គត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារតាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ ចំនួន២៨រូបដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមាសការងារ

- | | | |
|-----------|--------------------------|---|
| ១.លោកស្រី | សំរិត សំរំខ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ២.លោកស្រី | ឈុក សាវ៉ន | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៣.លោកស្រី | ហួន ចាន់ធួ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៤.លោក | ចាន់ វណ្ណិ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៥.លោក | ជួប តារា | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៦.លោក | ស៊ុន ធារិទ្ធ | អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៧.លោកស្រី | អ៊ិច ស្មា | មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៨.លោក | សំរិត បណ្ណារ៉ុត្ត | មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ៩.លោក | ចៅ សុវណ្ណ | មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |
| ១០.លោក | សំ សុបញ្ញារិទ្ធ | មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ |

១១.លោកស្រី	យឹម សិរីរតន៍	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ខ-មេធាវីប្រាក់ករពារ		
១.លោកស្រី	ស គន្ធា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២.លោកស្រី	សំ សារុន	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣.លោក	ចេង ភារម្យ	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤.លោកស្រី	សុភាន សុគន្ធារិ	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៥.លោកស្រី	លឹម ខាន់ដានី	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៦.លោកស្រី	យ៉ា ច្រន្ទា	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៧.លោក	អ៊ុំ សុវណ្ណារ៉ា	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨.លោកស្រី	ខៀវ រិនរតនា	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៩.លោក	ហូ សុឃ្វ័ន	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១០.លោកស្រី	លឹម នេងឡា	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១១.លោក	សេង សុផារ៉ាត	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១២.លោក	គឹម សុផា	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១៣.លោក	ថន ពិសី	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១៤.លោកស្រី	ហួត សុខហេង	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គ-មេធាវីសំរិទ្ធករពារ		
១.លោក	ជុំ ខន	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២.លោក	សំរិត សារ៉ាវី	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣.លោក	គឹម វុឌ្ឍិ	មន្ត្រី នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ រោច ខែ បុស្ស ឆ្នាំ ច សំរិទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កុម្ភៈ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួលខុសត្រូវ:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៦ សណ

សេចក្តីសម្រេច
ស្តីពី

**ការតែងតាំងសមាសភាពគណៈកម្មាធិការអន្តរក្រសួង ដើម្បីដឹកនាំនិងសម្របសម្រួល
គម្រោងវិនិយោគ ស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ
៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣៥ អនក្រ.បក ចុះ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធ
ប្រព្រឹត្តកម្មទឹកកខ្វក់
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងសមាសភាព នៃគណៈកម្មាធិការអន្តរក្រសួង កម្រិតថ្នាក់ដឹកនាំ ដើម្បីសម្របសម្រួលគម្រោង
វិនិយោគស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដូចខាងក្រោម៖

១- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	ប្រធាន
២- ឯកឧត្តម សាយ សំអាង	រដ្ឋមន្ត្រីក្រសួងបរិស្ថាន	អនុប្រធាន
៣- ឯកឧត្តម ប៊ុន ប៊ុនហួន	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	អនុប្រធាន
៤- ឯកឧត្តម លេង វី	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៥- ឯកឧត្តម ម៉ឺន ឈុន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៦- ឯកឧត្តមបណ្ឌិត ឌីង ស៊ីនី	រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៧- ឯកឧត្តម សៅ សុភាព	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
៨- ឯកឧត្តម ហែម វណ្ណឌី	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង	សមាជិក
៩- ឯកឧត្តម យស សោមណារ៉ាឌី	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១០- ឯកឧត្តម អ៊ឹម ស្រី	អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	សមាជិក
១១- ឯកឧត្តម ស៊ុយ សេវិទ្ធ	អភិបាលរងរាជធានីភ្នំពេញ	សមាជិក
១២- ឯកឧត្តម ពិន ឆ្នួតជី	អភិបាលរងខេត្តសៀមរាប	សមាជិក
១៣- ឯកឧត្តម ជាន់ វិជ្ជាភ័ក្ត្រ	អភិបាលរងខេត្តព្រះសីហនុ	សមាជិក
១៤- ឯកឧត្តម ម៉ឺន គុសល	អភិបាលរងខេត្តកំពត	សមាជិក
១៥- ឯកឧត្តម អ៊ុន ណាយ	អភិបាលរងខេត្តកែប	សមាជិក
១៦- ឯកឧត្តម អន ភារ	អភិបាលរងខេត្តកោះកុង	សមាជិក
១៧- លោកជំទាវ ឌីង យ៉ាង	អភិបាលរងខេត្តកំពង់ឆ្នាំង	សមាជិក
១៨- ឯកឧត្តម ខុយ វីដា	អភិបាលរងខេត្តពោធិ៍សាត់	សមាជិក
១៩- ឯកឧត្តម អ៊ុយ សុផាវី	អភិបាលរងខេត្តបាត់ដំបង	សមាជិក
២០- ឯកឧត្តម អោម ចន្ទា	អភិបាលរងខេត្តបន្ទាយមានជ័យ	សមាជិក
២១- ឯកឧត្តម ធួ តា	អភិបាលរងខេត្តប៉ៃលិន	សមាជិក
២២- ឯកឧត្តម តាំង ម៉េងណា	អភិបាលរងខេត្តកណ្តាល	សមាជិក
២៣- ឯកឧត្តម ឈូ សុផា	អភិបាលរងខេត្តតាកែវ	សមាជិក



២៤- ឯកឧត្តម ប្រាក់ សារិត	អភិបាលរងខេត្តកំពង់ធំ	សមាជិក
២៥- ឯកឧត្តម កែវ នាឫដ្ឋិ	អភិបាលរងខេត្តកំពង់ចាម	សមាជិក
២៦- ឯកឧត្តម ភូម ប៊ុនធី	អភិបាលរងខេត្តស្វាយរៀង	សមាជិក
២៧- ឯកឧត្តម សំ ប៊ុនណារិន	អភិបាលរងខេត្តព្រៃវែង	សមាជិក
២៨- ឯកឧត្តម សុខ ភា	អភិបាលរងខេត្តកំពង់ស្ពឺ	សមាជិក
២៩- ឯកឧត្តម ស៊ី សិរី	អភិបាលរងខេត្តព្រះវិហារ	សមាជិក
៣០- ឯកឧត្តម ដួង ពៅ	អភិបាលរងខេត្តស្ទឹងត្រែង	សមាជិក
៣១- ឯកឧត្តម លន់ សុភាព	អភិបាលរងខេត្តរតនៈគីរី	សមាជិក
៣២- ឯកឧត្តម ឈឹម កាន	អភិបាលរងខេត្តមណ្ឌលគីរី	សមាជិក
៣៣- ឯកឧត្តម ចាន់ ឃីរិនីន	អភិបាលរងខេត្តឧត្តរមានជ័យ	សមាជិក
៣៤- ឯកឧត្តម គង់ សុភា	អភិបាលរងខេត្តត្បូងឃ្មុំ	សមាជិក
៣៥- ឯកឧត្តម ម៉ែន លីណាត	អភិបាលរងខេត្តក្រចេះ	សមាជិក

ប្រការ២.-

គណៈកម្មាធិការអន្តរក្រសួងនេះ មានភារកិច្ច ដូចតទៅ៖

- សម្របសម្រួលការងាររួមជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការរៀបចំផែនការមេ និងកំណត់អាទិភាពនៃការវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។
- សម្របសម្រួលកំណត់ប្រភពហិរញ្ញប្បទាន និងយន្តការអនុវត្តគម្រោងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ប្រការ៣.-

សមាសភាពគណៈកម្មាធិការអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន អនុប្រធានអាចកោះអញ្ជើញ និងដឹកនាំការប្រជុំគណៈកម្មាធិការអន្តរក្រសួង តាមការប្រគល់សិទ្ធិរបស់ប្រធាន។

គណៈកម្មាធិការអន្តរក្រសួងនេះ មានរបបប្រជុំសាមញ្ញ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ព្រមទាំងអាចប្រជុំជាវិសាមញ្ញ តាមការចាំបាច់។

គណៈកម្មាធិការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ដំណើរការការងាររបស់ខ្លួន។

ប្រការ៤.-

គណៈកម្មាធិការអន្តរក្រសួងនេះ អាចស្នើសុំកិច្ចសម្របសម្រួល និងសហប្រតិបត្តិការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងផ្តល់យោបល់លើការវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

ប្រការ៥.-

គណៈកម្មាធិការអន្តរក្រសួងនេះ មានក្រុមការងារបច្ចេកទេស ជាលេខាធិការដ្ឋាន ក្នុងការបំពេញមុខងារ និង ភារកិច្ចរបស់ខ្លួន។

ក្រុមការងារបច្ចេកទេស ត្រូវបង្កើតដោយសេចក្តីសម្រេចដោយប្រធានគណៈកម្មាធិការអន្តរក្រសួង។

ប្រការ៦.-

រាល់បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃចេញផ្សាយ ១១ ខែ មេសា ឆ្នាំ ច សំរឹទ្ធស័ក ព.ស. ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
 - ដូចប្រការ៧
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២១.ស.ន.រ.ជ.

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម កែ គឹមយ៉ាន	ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន	ប្រធាន
២. ឯកឧត្តម សុន គន្ធរ	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី	អនុប្រធាន
៣. ឯកឧត្តម សន ស៊ីថន	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៤. លោកជំទាវ ម៉ុម ថានី	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៥. ឯកឧត្តម ស សុខា	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៦. ឯកឧត្តម ហោង សុខគង់	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៧. ឯកឧត្តម សួន រចនា	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៨. លោកជំទាវ រស់ សុរក្ខា	រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៩. ឯកឧត្តម ធ្វូ ស៊ុន	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១០. ឯកឧត្តម យួន រ៉ានីន	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១១. ឯកឧត្តម លី គឹមឡុង	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១២. ឯកឧត្តម ហោ សារុន	អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
១៣. ឯកឧត្តម ហង្ស ចាន់ព្រីជា	អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
១៤. ឯកឧត្តម រង់ សណ្តាប់	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៥. លោកជំទាវ នេត ភូមារី	អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៦. ឯកឧត្តម សេរី ជំនះ	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៧. ឯកឧត្តម ឆែម ពេត	អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៨. ឯកឧត្តម ខូ ដាលីត្វ	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៩. ឯកឧត្តម អែវ ប៊ុនថុល	អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
២០. ឯកឧត្តម សុខ ភាព	អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
២១. ឯកឧត្តម ចាន់ កុលបុត្រ	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
២២. ឯកឧត្តម សេង ថានី	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
២៣. ឯកឧត្តម ង៉ូវ ប៊ុនវិទូ	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
២៤. ឯកឧត្តម ធ្វូ ពៅ	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
២៥. ឯកឧត្តម ឡាយ សុខសៅគន្ធា	អគ្គនាយក នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៦. ឯកឧត្តម អ៊ុក ទី	អគ្គនាយក នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៧. ឯកឧត្តម ស៊ី ណារុន	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៨. ឯកឧត្តម សឹម ណារ៉ា	អគ្គនាយក នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
២៩. ឯកឧត្តម ខួវ មាស	អគ្គលេខាធិការរង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៣០. លោក សំរិទ្ធ សាកុរា	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៣១. លោក ជា សុជាតិ	អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល	សមាជិក
៣២. លោក គឹម ចន្ទាបូទ្រី	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៣៣. លោក ង៉ែត វិបុល	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក

Handwritten signature and initials in the bottom right corner of the page.

៣៤. លោក បាន បុត្តា	អគ្គាធិការរង នៃក្រសួងសុខាភិបាល	សមាជិក
៣៥. លោកស្រី លីម សុខន	អគ្គាធិការរង នៃក្រសួងកិច្ចការនារី	សមាជិក
៣៦. តំណាងក្រសួងយុត្តិធម៌		សមាជិក
៣៧. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ		សមាជិក
៣៨. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ		សមាជិក
៣៩. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៤០. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ២.-

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួម ក្នុងក្រុមការងារ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួន ដូច មានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ២៧ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២២ ស.ន.រ.....



សេចក្តីសម្រេច

ស្តីពី

**ការបង្កើតក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងាររដ្ឋាករជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង ដែលមានសមាសភាពដូចខាងក្រោម៖

១. សម្តេចក្រឡាហោម ស ខេង	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ	ប្រធាន
២. ឯកឧត្តម អង្គ វង្ស វណ្ណនា	រដ្ឋមន្ត្រីក្រសួងយុត្តិធម៌	អនុប្រធាន
៣. ឯកឧត្តម សក់ សេដ្ឋា	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤. ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៥. ឯកឧត្តម អង មង្គល	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៦. ឯកឧត្តម លេង វី	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៧. ឯកឧត្តម ង៉ាន់ ចំរើន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៨. ឯកឧត្តម កុល វិក្ស	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៩. ឯកឧត្តមសន្តិបណ្ឌិត សុខ ផល	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១០. ឯកឧត្តមសន្តិបណ្ឌិត មៅ ច័ន្ទតារា	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១១. ឯកឧត្តម ប៊ុន ហុន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១២. ឯកឧត្តម ឡាំ ជា	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
១៣. ឯកឧត្តម អ៊ុន វិជោតិ	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៤. ឯកឧត្តម ស សុខា	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៥. ឯកឧត្តម ជូ គឹមឡេង	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
១៦. ឯកឧត្តម ខាន់ ម៉ាលោរ	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៧. ឯកឧត្តម ហ៊ូ តាំងអេង	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១៨. ឯកឧត្តម ប៉ាវ ហេងតារា	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
១៩. ឯកឧត្តម ឡុង នវិន្ទ	រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
២០. ឯកឧត្តម ជីវ សុងហាក់	រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
២១. ឯកឧត្តម អ៊ុង ភិរុន	រដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
២២. ឯកឧត្តម គន់ វ៉ាន់ថារ៉ា	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
២៣. ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
២៤. ឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
២៥. ឯកឧត្តម នឹម ថុត	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២៦. ឯកឧត្តម ថោ សេដ្ឋាណា	រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
២៧. ឯកឧត្តមសន្តិបណ្ឌិត លូ វ៉ាមីន	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
២៨. ឯកឧត្តម អ៊ុំ ម៉ារ៉ា	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
២៩. ឯកឧត្តម អ៊ុត សំអន	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣០. ឯកឧត្តម ស៊ឹម សុផល	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣១. ឯកឧត្តម សួស អង្ការី	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣២. ឯកឧត្តម ឡាយ ណារុផ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក

Handwritten signature and initials in the bottom right corner of the page.

៣៣. ឯកឧត្តម ដាង ពៅ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៤. លោកជំទាវ ជួញ សុវៃ	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៥. ឯកឧត្តម ចាន់ សុផា	អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៣៦. ឯកឧត្តម ឈុំ សុផាត	អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ	សមាជិក
៣៧. ឯកឧត្តម ទូច វិទ្ធី	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៣៨. ឯកឧត្តម ចាន់ សារ៉ែន	អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៣៩. ឯកឧត្តម ប៊ុន ចន្ទី	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៤០. ឯកឧត្តម ទិត ថារវិទូ	អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៤១. ឯកឧត្តម អេ សុភា	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤២. ឯកឧត្តម ញឹក សុមេធ	អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
៤៣. ឯកឧត្តម នារនៅ បញ្ញាពិសិដ្ឋ	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
៤៤. ឯកឧត្តម ឱក តារាវិទូ	អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
៤៥. ឯកឧត្តម ខិត្យ ហង្សហួន	អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
៤៦. ឯកឧត្តម គិត សេង	អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៤៧. ឯកឧត្តម ជា សំអាង	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៤៨. ឯកឧត្តម ជិន ម៉ាលីន	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៤៩. ឯកឧត្តម សួរ ចាន់ធី	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៥០. ឯកឧត្តម ច័ន្ទ មនោ	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៥១. ឯកឧត្តម សន សោភ័ណ	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
៥២. ឯកឧត្តម យឹម សាមន	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៥៣. ឯកឧត្តម ហួត សុគុណ	ទីប្រឹក្សា ក្រសួងសុខាភិបាល	សមាជិក
៥៤. ឯកឧត្តម សាម៉ែន បណ្ឌិត្យ	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
៥៥. ឯកឧត្តម ត្រី ចំរើន	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
៥៦. ឯកឧត្តម លី ឌីនូរី	ទីប្រឹក្សា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា	សមាជិក
៥៧. ឯកឧត្តម អ៊ូច ចាន់ណូរ៉ា	ប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ	សមាជិក
៥៨. ឯកឧត្តម ប្រាក់ សំរៀន	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៥៩. ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារវិទូ	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៦០. ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអាំង	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៦១. ឯកឧត្តម នាយឧត្តមសេនីយ៍ ធីម សុផា	អគ្គនាយក នៃក្រសួងមហាផ្ទៃ	សមាជិក
៦២. ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី	ប្រធានបណ្ឌិត្យសភាគនរកបាលកម្ពុជា នៃក្រសួងមហាផ្ទៃ	សមាជិក



៦៣. ឯកឧត្តម សំ ប្រជាមាណិក	អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម	សមាជិក
៦៤. ឯកឧត្តម ឈន ព្រលឹង	ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	សមាជិក
៦៥. ឯកឧត្តម កើត សេកាណូ	អគ្គលេខាធិការ នៃក្រសួងយុត្តិធម៌	សមាជិក
៦៦. ឯកឧត្តម ផួវ សំកី	អគ្គនាយក នៃក្រសួងយុត្តិធម៌	សមាជិក
៦៧. ឯកឧត្តម ប៉ែន ពេជ្រសាលី	អគ្គនាយក នៃក្រសួងយុត្តិធម៌	សមាជិក
៦៨. លោកជំទាវ ប៉ែន សុមេធា	អគ្គនាយក នៃក្រសួងយុត្តិធម៌	សមាជិក
៦៩. ឯកឧត្តម គាន់ហ៊ាង ដាវណ្ណ	អគ្គនាយក នៃក្រសួងយុត្តិធម៌	សមាជិក
៧០. ឯកឧត្តម ខាន់ វណ្ណៈ	អគ្គាធិការ នៃក្រសួងយុត្តិធម៌	សមាជិក
៧១. ឯកឧត្តម ប៊ុនឃៃ ណារិន	អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	សមាជិក
៧២. ឯកឧត្តម ឆាន់ ស៊ីណា	អគ្គលេខាធិការ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	សមាជិក
៧៣. ឯកឧត្តម រាជ សុភក្ខ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៤. ឯកឧត្តម គឹម វឌ្ឍនសោភ័ណ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៥. លោកជំទាវ ឡាយ អូនរី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៦. ឯកឧត្តម សួន តារា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៧. ឯកឧត្តម អ៊ុន សារុផ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៨. ឯកឧត្តម សិ វរិន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៧៩. ឯកឧត្តម នី គឹមសាន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨០. ឯកឧត្តម ជា ប៊ុនហេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨១. ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណចន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨២. ឯកឧត្តម នាយឧត្តមសេនីយ៍ យុន សំបូរ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៣. ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៨៤. ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន	អនុប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា នៃក្រសួងមហាផ្ទៃ	សមាជិក
៨៥. ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ច័ន្ទវិទ្ធី	អនុប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា នៃក្រសួងមហាផ្ទៃ	សមាជិក
៨៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម ប៊ុនគុណ	អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ	សមាជិក
៨៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា	អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ	សមាជិក
៨៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ តារាពង្ស	អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ	សមាជិក
៨៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក នៅ លត្តណា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩០. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩១. ឯកឧត្តម ឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក

៩៤. លោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ទីរ៉ា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ លីហួត	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម ចំណាន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៩៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀន សុវណ្ណា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១០០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា ស៊ឹម	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១០១. ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សុវណ្ណ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១០២. ឯកឧត្តម អុង វណ្ណារិទ្ធ	អគ្គាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១០៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន រុឌ្ឍី	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៥. លោកជំទាវ ឧត្តមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា	អនុប្រធានបណ្ឌិត្យសភា គណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព រុឌ្ឍី	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុន ចន្ទា	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១០៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១១០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ី សុផាន	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១១១. ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១១២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ ណារ៉ុង	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១១៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈួន សុផេង	អនុប្រធានបណ្ឌិត្យសភាគណៈកម្មាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
១១៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ែឧត្តម	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១១៥. ឯកឧត្តម យិន ម៉ាលីណា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក

Handwritten signature and initials in the bottom right corner of the page.

១១៦. ឯកឧត្តម ឧត្តមអគ្គនុរក្សថ្នាក់លេខ១ បេ ទាឡេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១១៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សុទ្ធា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១១៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ចន្ទី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១១៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈីវ មង្គល	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២០. ឯកឧត្តម ងួន ពៅ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២១. ឯកឧត្តម ឧត្តមអគ្គនុរក្សថ្នាក់លេខ១ សែម ស៊ីណង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២២. ឯកឧត្តម ឧត្តមអគ្គនុរក្សថ្នាក់លេខ១ អ៊ិន សុទ្ធា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា តារា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៥. លោកជំទាវ ឧត្តមសេនីយ៍ឯក ទៀ តារាសាត	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាង សុវណ្ណារិទ្ធ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សាវ៉េត	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជី សាន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១២៩. ឯកឧត្តម គ្រី យោ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ធៀវ សុខន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ទេស វ៉ាន់នី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៤. ឯកឧត្តម ហួរ លេនីន	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក សេង គង់	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៧. ឯកឧត្តម វង្ស ស៊ីណា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៨. ឯកឧត្តម យិន សុវិនចិត្តា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៣៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជី សុវណ្ណ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤០. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ពេជ្រ សុទិវា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤២. ឯកឧត្តម អ៊ឹម ពុធទិវា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក គី វិសិដ្ឋ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ សុធី	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៥. ឯកឧត្តម ពុធសុផាត	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៦. ឯកឧត្តម លឹម វិចិត្រ	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៧. ឯកឧត្តម សុខ លីនណា	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៤៨. ឯកឧត្តម ហូ ផល្លា	អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក

១៤៩. លោកជំទាវ វិក្យ វិជ្ជនី	អគ្គាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៥០. ឯកឧត្តម សូ សុផាន់ណា	អគ្គាធិការរង នៃក្រសួងមហាផ្ទៃ	សមាជិក
១៥១. ឯកឧត្តម អ៊ុង វិសិដ្ឋ	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
១៥២. ឯកឧត្តម បួន សុមុនី	អគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម	សមាជិក
១៥៣. ឯកឧត្តម ស៊ីង សារ៉ាត	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៤. លោកជំទាវ សូរ ដានី	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៥. ឯកឧត្តម ទិត សារៀន	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៦. ឯកឧត្តម ច័ន្ទ សត្តា	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៧. ឯកឧត្តម សៀង គង់	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៨. ឯកឧត្តម សុច សុផាន់ណារ៉ា	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៥៩. ឯកឧត្តម យ៉ម ផារ៉ូត	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៦០. ឯកឧត្តម ឡុច សុខលៀង	អគ្គាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៦១. លោកជំទាវ មៅ ភិរុណា	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៦២. ឯកឧត្តម គី ខេមលីន	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៣. លោក ម៉ម ខាត់រ៉ង	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៤. លោក នាង ស៊ីណារវឌ្ឍនៈ	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៥. លោកស្រី ស្វាយ ស៊ីសារុត	អគ្គាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៦. លោក អូន ពិសាល	អគ្គាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៧. លោក សៀ គុង	អគ្គាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៨. លោក ស៊ី ពិសេដ្ឋ	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៦៩. លោក លាវ ពិសិដ្ឋ	អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌	សមាជិក
១៧០. លោក អ៊ុង សុធារ៉ា	អគ្គលេខាធិការរង រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ	សមាជិក
១៧១. លោក យួន សារុផ	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៧២. លោក ស៊ី វ៉ាន់នី	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៧៣. លោក ងួន សុចិន្តា	អគ្គាធិការរង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១៧៤. លោក ម៉េង ប៊ុណ្ណារិទ្ធ	អគ្គនាយករង នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១៧៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង	មេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ	សមាជិក
១៧៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាន់ សាមន្តា	នាយករងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ	សមាជិក
១៧៧. លោក ឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សរ៉ា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៧៨. លោក ឧត្តមសេនីយ៍ទោ គឹម សៀកចលនា	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៧៩. លោក ឧត្តមសេនីយ៍ត្រី ឈឹម ចាន់ពិសិដ្ឋ	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
១៨០. លោក អ៊ុង ចន្ទី	ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក

១៨១. លោក ឆាន់ ចន្ទសុភក្តី	ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក
១៨២. លោក ស៊ី មុន្នីរក្សា	ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក
១៨៣. លោក បូន ហេង	ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក
១៨៤. លោក តាន់ សំណាង	ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ	សមាជិក
១៨៥. លោកស្រី ហ៊ុន ចំរៀន	ទីប្រឹក្សា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
១៨៦. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ		សមាជិក
១៨៧. តំណាងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
១៨៨. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ ២.-

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួម ក្នុងក្រុមការងារ។

ប្រការ ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តបាត់ដំបង និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ **AK**

ថ្ងៃ ពុធ ១ កើត ខែ ឆ្នាំ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០៩៧ សហវ. ២២៦

ប្រកាសអន្តរក្រសួង
ស្តីពីការបង្កើតរដ្ឋធម្មនុញ្ញប្រទានសម្រាប់ឆ្នាំ២០១៩
របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

Handwritten signature

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ/បក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកា នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៥៩៩ សហវ.ប្រក ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

ប្រការ ១ : ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធី ជំពូក៦០ ការទិញ - ជំពូក៦១ សេវាកម្ម - របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ ២ : ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣ : បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

Handwritten mark

ប្រការ ៤: នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ គុណ ជិន្យុនីត្តិ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ស៊ុន ចាន់ថុល

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

តារាងខ្ទង់សង្ខេបទូទៅនៃការកម្រិតថវិកាដោយចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ ២០១៥

កូដ	កូដ	កូដ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្រធាន	ឥណទាន ទូទាត់ ធម្មតា	ឥណទាន១១ដុំ បន្ទុលរដ្ឋប្រធាន	ភាគរយ (%)
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
			សរុបរួម	302,704,400,000	18,107,400,000	5,980,400,000	12,127,000,000	1,495,100,000	33.03%
60			ការទិញ	10,865,400,000	6,802,400,000	1,379,400,000	5,423,000,000	344,850,000	20.28%
6001			សម្ភារៈផ្គត់ផ្គង់	1,732,000,000	364,000,000	364,000,000	-	91,000,000	100.00%
	60011		សម្ភារៈផ្គត់ផ្គង់សម្ភារៈអនាម័យ	250,000,000	250,000,000	250,000,000	-	62,500,000	100.00%
	60012		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទនិងសំណង់ ផ្សេងៗ	60,000,000	60,000,000	60,000,000	-	15,000,000	100.00%
	60014		សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	50,000,000	50,000,000	50,000,000	-	12,500,000	100.00%
	60015		ប្រេងឥន្ធនៈ និងប្រេងឥន្ធនៈ	1,368,000,000	-	-	-	-	-
	60018		សម្ភារៈផ្គត់ផ្គង់ថែទាំផ្សេងៗ	4,000,000	4,000,000	4,000,000	-	1,000,000	100.00%
6002			សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	3,896,000,000	3,896,000,000	573,000,000	3,323,000,000	143,250,000	14.71%
	60021		សម្ភារៈការិយាល័យ	550,000,000	550,000,000	237,000,000	313,000,000	59,250,000	43.09%
	60022		សៀវភៅមើលនិងឯកសារ	12,000,000	12,000,000	12,000,000	-	3,000,000	100.00%

ឆ្នាំ	កូដ	កូដធុរកិច្ច	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥	ឥណទាន ដែលប្រើសេវា	ឥណទាន រដ្ឋប្រទាន	ឥណទាន ទូទាត់ ធម្មតា	ឥណទាន០១ដុំ បន្ទីលរដ្ឋប្រទាន	ភាគរយ (%)
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
		60023	ការបោះពុម្ព	3,330,000,000	3,330,000,000	320,000,000	3,010,000,000	80,000,000	9.61%
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	4,000,000	4,000,000	4,000,000	-	1,000,000	100.00%
	6004		សំលៀកបំពាក់និងគុបតែង	512,000,000					
		60041	ឯកសណ្ឋាន	512,000,000					
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	3,216,400,000	2,542,400,000	442,400,000	2,100,000,000	110,600,000	17.40%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
		60052	សង្ហារឹម	700,000,000	700,000,000	200,000,000	500,000,000	50,000,000	28.57%
		60053	សម្ភារៈប្រើប្រាស់	98,000,000	98,000,000	98,000,000	-	24,500,000	100.00%
		60054	សម្ភារ និងឧបករណ៍ដឹកជញ្ជូន	674,000,000					
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	1,724,400,000	1,724,400,000	124,400,000	1,600,000,000	31,100,000	7.21%
	6006		ថាមពលនិងទឹក	1,509,000,000					
		60061	អគ្គិសនី	1,434,000,000					
		60062	ទឹក	75,000,000					
61			សេវាកម្ម	291,839,000,000	11,305,000,000	4,601,000,000	6,704,000,000	1,150,250,000	40.70%
	6101		កិច្ចសន្យានៃការផ្គត់ផ្គង់សេវាជាមួយសហគ្រាស	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		61011	សេវាអនាម័យ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	394,000,000	394,000,000	12,000,000	382,000,000	3,000,000	3.05%
		61021	ការជួលមធ្យោបាយដឹកជញ្ជូន	394,000,000	394,000,000	12,000,000	382,000,000	3,000,000	3.05%

ឆ្នាំ	លេខ	កូដ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៧	គណនី ដែលជ្រើសរើស	គណនី រដ្ឋប្បទាន	គណនី ទូទាត់ ធម្មតា	គណនី បង្វិលរដ្ឋប្បទាន	ភាគរយ (%)
				១	២	៣	៤=២-៣	៥=៣/៤*១០០	
6104		6104	សេហ្វិយបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	300,000,000	300,000,000	150,000,000	150,000,000	37,500,000	50.00%
6105		61041	សេហ្វិយបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស	300,000,000	300,000,000	150,000,000	150,000,000	37,500,000	50.00%
		61052	ការថែទាំ និង ជួសជុល	281,341,000,000	1,341,000,000	841,000,000	500,000,000	210,250,000	62.71%
		61053	ការថែទាំ និង ជួសជុលអគារផ្សេងៗ និង ប្រាសាទ	780,000,000	780,000,000	280,000,000	500,000,000	70,000,000	35.90%
		61054	ការថែទាំ និង ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និង លូ	280,000,000,000					
		61054	ការថែទាំបណ្តាញផ្សេងៗ	50,000,000	50,000,000	50,000,000	-	12,500,000	100.00%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	300,000,000	300,000,000	300,000,000	-	75,000,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	167,000,000	167,000,000	167,000,000	-	41,750,000	100.00%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	44,000,000	44,000,000	44,000,000	-	11,000,000	100.00%
6107			សេហ្វិយសិក្សាពិសោធន៍ សេហ្វិយនៃការប្រើប្រាស់សេវា និងសេហ្វិយនៃការប្រើប្រាស់សិទ្ធិ	498,000,000					
		61071	សេហ្វិយសិក្សាពិសោធន៍	498,000,000					
6109			បុគ្គលិកខាងក្រៅ	36,000,000					
		61091	ភ្នាក់ងារជាតិជាប់កិច្ចសន្យា	36,000,000					
6110			ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	4,655,000,000	4,655,000,000	1,055,000,000	3,600,000,000	263,750,000	22.66%
		61101	សេហ្វិយទទួលភ្ញៀវជាតិ	290,000,000	290,000,000	290,000,000	-	72,500,000	100.00%
		61102	សេហ្វិយទទួលភ្ញៀវបរទេស	320,000,000	320,000,000	80,000,000	240,000,000	20,000,000	25.00%

គ.ជ.

ឆ្នាំ	ប្រភេទ	លេខ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្បទាន បុរេប្រទាន	ឥណទាន ទូទាត់ ធម្មតា	ឥណទាន ០១ដុំ បន្ទីលរដ្ឋប្បទាន ប្រទាន	ភាគរយ (%)
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	3,800,000,000	3,800,000,000	500,000,000	3,300,000,000	125,000,000	13.16%
		61104	ចំណាយរៀបចំពិធីបុណ្យ	45,000,000	45,000,000	45,000,000	-	11,250,000	100.00%
		61105	ចំណាយសម្រាប់វត្តអារាមស្រាវជ្រាវ និងក្រៅប្រទេស	80,000,000	80,000,000	80,000,000	-	20,000,000	100.00%
		61106	ចំណាយសម្រាប់តាំងពិធីបុណ្យ និងក្រៅប្រទេស	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
		61107	ការយោសាទនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	100,000,000	100,000,000	40,000,000	60,000,000	10,000,000	40.00%
	6111		ចំណាយលើការងារសាធារណៈនិងឯកសារ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		61111	ចំណាយលើការងារសាធារណៈ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
	6112		ចំណាយទូទាត់សេហ្វិយក្នុងប្រទេស	2,582,000,000	2,582,000,000	1,600,000,000	982,000,000	400,000,000	61.97%
		61121	សេហ្វិយដឹកជញ្ជូន	411,000,000	411,000,000	320,800,000	90,200,000	80,200,000	78.05%
		61122	សេហ្វិយបេសកកម្ម	398,000,000	398,000,000	248,000,000	150,000,000	62,000,000	62.31%
		61123	សេហ្វិយស្នាក់នៅ	1,773,000,000	1,773,000,000	1,031,200,000	741,800,000	257,800,000	58.16%
	6113		ចំណាយទូទាត់សេហ្វិយក្រៅប្រទេស	1,700,000,000	1,700,000,000	900,000,000	800,000,000	225,000,000	52.94%
		61131	សេហ្វិយដឹកជញ្ជូន	546,000,000	546,000,000	291,600,000	254,400,000	72,900,000	53.41%
		61132	សេហ្វិយបេសកកម្ម	293,000,000	293,000,000	151,800,000	141,200,000	37,950,000	51.81%
		61133	សេហ្វិយស្នាក់នៅ	861,000,000	861,000,000	456,600,000	404,400,000	114,150,000	53.03%

116

ល.រ	លេខ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្រទាន	ឥណទាន ទូទាត់ ធម្មតា	ឥណទាន ០១ដុំ បន្ទិលរដ្ឋប្រទាន	ភាគរយ (%)
			១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
	6114	សោហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍	323,000,000	323,000,000	33,000,000	290,000,000	8,250,000	10.22%
	61141	សោហ៊ុយប្រៃសណីយ៍	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
	61142	សោហ៊ុយទូរគមនាគមន៍	318,000,000	318,000,000	28,000,000	290,000,000	7,000,000	8.81%

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៩

បានឃើញ និងពិនិត្យត្រឹមត្រូវ រដ្ឋប្រទាន

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

Sophy
សូ សុផល

Chen Kelly
ចា តូលី

បានឃើញ និងពិនិត្យត្រឹមត្រូវ

ក្នុងពេញ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៩

១. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា

អគ្គនាយកដ្ឋាន

Sophy
សូ សុផល

បានឃើញ និង ឯកភាព

ថ្ងៃ ២១ ខែ មករា ឆ្នាំ ២០១៩

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បានឃើញ និង ឯកភាព

ថ្ងៃ ២១ ខែ មករា ឆ្នាំ ២០១៩

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៩



ស្នង ចាន់ថុល



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០៩៤ សហវ.ប្រក

ប្រកាស
ស្តីពី
ក្រមសីលធម៌ខេត្តសាកល

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៤៤៧ សហវ.ប្រក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីបញ្ញត្តិនិងនីតិវិធី ប្រតិវេទន៍គយ
- បានឃើញប្រកាសលេខ ១១៣ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងឯកសារ បញ្ជីគណនេយ្យកំណត់ត្រា និងព័ត៌មានផ្សេងទៀតស្តីពីការនាំចេញនិងនាំចូល

- បានឃើញប្រកាសលេខ ១១៥ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតនិងកិច្ចដំណើរការដើងសាគយ
- បានឃើញប្រកាសលេខ ៣៨៨ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ស្តីពីសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយដោយទីចាត់ការគយនិងរដ្ឋាករ
- បានឃើញប្រកាសលេខ ៥៧១ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីនីតិវិធីនៃការបង់ពន្ធនិងអាករលើទំនិញនាំចេញនិងទំនិញនាំចូល
- បានឃើញប្រកាសលេខ១៤២៧ សហវ ចុះថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧ ស្តីពីឯកសណ្ឋានដើងសាគយនិងបុគ្គលដែលបានទទួលការអនុញ្ញាតឱ្យបំពេញបែបបទគយ
- បានឃើញប្រកាសលេខ១៤៧ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណូមពរចាំបាច់នៃការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

សម្រេច

ប្រការ ១.-

- ប្រកាសនេះមានគោលបំណងដូចតទៅ៖
- ពង្រឹងអនុលោមភាពនៃសេវាកម្មដើងសាគយ
 - ពង្រឹងវិន័យ សីលធម៌ និងសណ្តាប់ធ្នាប់របស់ដើងសាគយ
 - លើកកម្ពស់គុណភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់ដើងសាគយ
 - បង្កើនជំនឿទុកចិត្តពីអតិថិជន សាធារណជន និងរដ្ឋបាលគយ
 - កំណត់នូវគោលការណ៍គ្រឹះនៃឥរិយាបថអ្នកប្រកបវិជ្ជាជីវៈដើងសាគយ
 - បង្កើតនូវយន្តការតាមដានការអនុវត្តក្រមសីលធម៌ដើងសាគយ។

ប្រការ ២.-

ប្រកាសនេះមានគោលដៅកំណត់អំពី បទប្បញ្ញត្តិនិងវិធានប្រតិបត្តិ ក្រមសីលធម៌ដើងសាគយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ រូបវន្តបុគ្គល ឬ នីតិបុគ្គលប្រកបចុរកិច្ចជាដើងសាគយ អ្នកប្រកបវិជ្ជាជីវៈដើងសាគយ ប្រតិវេទករ និងបុគ្គលដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់ ដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយដោយផ្ទាល់ ជាមួយរដ្ឋបាលគយ។



ប្រការ ៤.-

រូបវន្តបុគ្គលនិងនីតិបុគ្គលដើងសាគយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព ដូចតទៅ៖

- ត្រូវមានភាពស្មោះត្រង់និងយកចិត្តទុកដាក់ នៅក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈ នៅពេលបំពេញសេវាកម្មជូនអតិថិជន និងនៅក្នុងការប្រកួតប្រជែងរវាងអ្នកប្រកបវិជ្ជាជីវៈដូចគ្នា
- ត្រូវមានសុក្រិតភាពនៅក្នុងវិជ្ជាជីវៈដោយមិនត្រូវផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្តីថ្លែងជាសាធារណៈមានលក្ខណៈបំផ្លើសឬក្លែងបន្លំ ដែលនាំឱ្យមានការយល់ខុសអំពីប្រតិបត្តិការធុរកិច្ចរបស់ខ្លួនឬការងារទំនាក់ទំនងទាំងឡាយណាដែលពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ចជាដើងសាគយ
- ត្រូវមាននីត្យានុកូលភាព ដោយបំពេញការងារអនុលោមទៅតាមច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ លិខិតបទដ្ឋានគតិយុត្ត លក្ខខណ្ឌតម្រូវ នីតិវិធី និងកាតព្វកិច្ចនានាពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ជាទំនិញពិតយ ដែលកំណត់ដោយច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៥.-

រូបវន្តបុគ្គលនិងនីតិបុគ្គលដើងសាគយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹតភាព ដូចតទៅ៖

- មិនត្រូវទទួលធ្វើសេវាកម្មឬបន្តផ្តល់សេវាកម្មដើងសាគយ ដោយបំពេញបែបបទបញ្ជាទំនិញពិតយ ដែលពាក់ព័ន្ធនឹងទំនាក់ទំនងផលប្រយោជន៍ ឬអាចនឹងកើតមាននូវទំនាក់ទំនងផលប្រយោជន៍ ឬកត្តាណាមួយដែលនាំឱ្យមានការលម្អៀងផលប្រយោជន៍ក្នុងការប្រកបធុរកិច្ចជាដើងសាគយ
- មិនត្រូវអល់អែក ឬស្តាក់ស្តើរក្នុងការជូនដំណឹងនូវភាពមិនប្រក្រតីនានា ដល់អតិថិជន ឬភាគីពាក់ព័ន្ធណាមួយ ជាពិសេសដល់រដ្ឋបាលគយ
- មិនត្រូវមានឥរិយាបថលម្អៀងទៅខាងភាគីណាមួយ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការធុរកិច្ចដើងសាគយឡើយ ទាំងរដ្ឋបាលគយនិងអតិថិជនរបស់ខ្លួន
- មិនត្រូវទទួលដោយផ្ទាល់ ឬប្រយោលពីភាគីដទៃទៀតនូវថ្លៃសេវា ប្រាក់រង្វាន់ កម្រៃដើងសា អំណោយលាភសក្ការៈ ការលើកទឹកចិត្ត ឬអត្ថប្រយោជន៍ផ្សេងៗ ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការធុរកិច្ចដើងសាគយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអតិថិជន លើកលែងតែមានការដឹងព្រមព្រៀងនិងការយល់ព្រមពីអតិថិជននិងគ្រប់ភាគីពាក់ព័ន្ធ។

ប្រការ ៦.-

រូបវន្តបុគ្គលនិងនីតិបុគ្គលដើងសាគយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមត្ថភាពវិជ្ជាជីវៈ ដូចតទៅ៖

- ត្រូវផ្តល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជនជាមួយនឹងការផ្តល់ប្រឹក្សា គំនិត និងយោបល់ដោយផ្អែកលើមូលដ្ឋានចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព លទ្ធភាព និងបទពិសោធន៍ពាក់ព័ន្ធនឹងសេវាកម្ម
- ត្រូវយល់ដឹង និងពិនិត្យតាមដានឱ្យបានមធ្យមបំផុត អំពីបច្ចុប្បន្នភាពនៃច្បាប់ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានា ក្រមសីលធម៌វិជ្ជាជីវៈ គោលការណ៍ណែនាំ និងនីតិវិធីគយ ឱ្យបានច្បាស់លាស់និងទូលំទូលាយក្នុងការបំពេញសេវាកម្មជូនអតិថិជន ប្រកបដោយប្រសិទ្ធភាព



Handwritten signature or mark

- ត្រូវធានាថាអ្នកក្រោមបង្គាប់ ឬអ្នកដែលបម្រើការងារពាក់ព័ន្ធនៅក្នុងប្រតិបត្តិការផ្តល់សេវាកម្មបំពេញបែបបទបញ្ជាទំនិញពិតយ ស្ថិតក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យត្រឹមត្រូវរបស់ខ្លួន
- ត្រូវធានាថាអ្នកក្រោមបង្គាប់ ឬអ្នកដែលបម្រើការងារពាក់ព័ន្ធនៅក្នុងប្រតិបត្តិការផ្តល់សេវាកម្មបំពេញបែបបទបញ្ជាទំនិញពិតយ មានចំណេះដឹងនិងជំនាញវិជ្ជាជីវៈ សមស្របទៅតាមទំហំការងារដែលបានផ្តល់ជូន
- ត្រូវរៀបចំយន្តការណែនាំ វិធាន និងនីតិវិធីក្នុងការតាមដាន និងត្រួតពិនិត្យប្រតិបត្តិការ និងគុណភាពនៃការផ្តល់សេវាកម្មបំពេញបែបបទបញ្ជាទំនិញពិតយ
- ត្រូវអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ស្របតាមវឌ្ឍនភាពនិងតម្រូវការការងារ ពាក់ព័ន្ធនឹងចំណេះដឹងនិងជំនាញវិជ្ជាជីវៈជើងសាគយ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬដោយស្ថាប័នបណ្តុះបណ្តាលដែលទទួលបានសិទ្ធិ និង/ឬ មានការទទួលស្គាល់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឬក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ ៧.-

រូបវន្តបុគ្គលនិងនីតិបុគ្គលជើងសាគយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់វិជ្ជាជីវៈដូចតទៅ៖

- ត្រូវរក្សារាល់ព័ត៌មានរបស់អតិថិជន និងក្រុមហ៊ុនជាការសម្ងាត់ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអតិថិជនជាមុន ឬមានការតម្រូវដោយច្បាប់ ឬសេចក្តីសម្រេចដោយតុលាការ ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ
- មិនត្រូវប្រើប្រាស់ព័ត៌មានរបស់អតិថិជនសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ក្រុមហ៊ុន ឬតតិយជនណាមួយឡើយ
- ត្រូវមានវិធានការសមស្របដើម្បីធានាថាអ្នកក្រោមបង្គាប់ ឬអ្នកដែលបម្រើការងារពាក់ព័ន្ធនឹងប្រតិបត្តិការសេវាកម្មជើងសាគយជូនអតិថិជន បានអនុវត្តពេញលេញតាមគោលការណ៍នៃការរក្សាការសម្ងាត់វិជ្ជាជីវៈនេះ។

ប្រការ ៨.-

រូបវន្តបុគ្គលនិងនីតិបុគ្គលជើងសាគយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រតិបត្តិវិជ្ជាជីវៈ ដូចតទៅ៖

- ត្រូវប្រតិបត្តិនិងអនុវត្តវិជ្ជាជីវៈជើងសាគយប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជន សាធារណជន និង/ឬ រដ្ឋបាលគយ
- ត្រូវជៀសវាងសកម្មភាពទាំងឡាយណាដែលនាំឱ្យខូចខាតដល់ផលប្រយោជន៍សាធារណៈ ឬធ្វើឱ្យអាប់ខិនដល់វិជ្ជាជីវៈជើងសាគយ
 - មិនត្រូវបង្កវាទប្រដិវាទជាមួយអ្នកប្រកបវិជ្ជាជីវៈជើងសាគយដូចគ្នា
 - មិនត្រូវក្លែងបន្លំឯកសារ និង/ឬ ប្រើប្រាស់ឯកសារក្លែងបន្លំ
 - ត្រូវមានលិខិតផ្ទេរសិទ្ធិពីម្ចាស់ទំនិញឬកិច្ចព្រមព្រៀងជាមួយអតិថិជន សម្រាប់រាល់ការទទួលផ្តល់សេវាកម្មជើងសាគយជូនអតិថិជន
 - មិនត្រូវបំពេញបែបបទបញ្ជាទំនិញពិតយ ដោយគ្មានការអនុញ្ញាតឬគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីអតិថិជន ឬធ្វើប្រតិបត្តិការមិនស្របទៅតាមការណែនាំរបស់អតិថិជន លើកលែងតែ ការណែនាំនោះមិនបានអនុលោមទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន

(Handwritten marks and signature)

- ត្រូវជម្រាបជូនអតិថិជនឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីរបៀបនិង/ឬវិធីសាស្ត្រនៃការកំណត់តម្លៃសេវា ដោយត្រូវឈរលើមូលដ្ឋានត្រឹមត្រូវ និងពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីតុល្យភាពសមស្របរវាងសេវានិងថ្លៃសេវា តាមស្ថានភាពទីផ្សារសេរីជាក់ស្តែង
- ត្រូវជូនដំណឹងដល់អតិថិជនអំពីកម្រៃជើងសារិដ្ឋានដីរៈដែលត្រូវយកពីអតិថិជន និងថ្លៃសេវាផ្សេងៗដែលមិនមែនជាកម្រៃជើងសារិដ្ឋានដីរៈ (ប្រសិនបើមាន) ព្រមទាំងបញ្ជាក់ឱ្យច្បាស់លាស់អំពីវិធីសាស្ត្រឬរបៀបនៃការគណនាកម្រៃជើងសារិដ្ឋានដីរៈដោយអនុលោមតាមមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសារិដ្ឋានដីរៈដែលកំណត់ដោយច្បាប់និងបទប្បញ្ញត្តិជាធរមាន
- ត្រូវទុកពេលវេលាជូនអតិថិជន ស្វែងរកការប្រឹក្សាយោបល់ពីអ្នកផ្តល់ប្រឹក្សាវិជ្ជាជីវៈដទៃទៀត ក្នុងករណីដែលមានប្រការនិងលក្ខខណ្ឌនីមួយៗនៃកិច្ចព្រមព្រៀង ឬឯកសារពាក់ព័ន្ធ មានភាពមិនច្បាស់លាស់
- ត្រូវរាយការណ៍មកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាបន្តាន់ ក្នុងករណីបានដឹងឬប្រទះឃើញមានភ្នាក់ងារជើងសាគយ រូបវន្តបុគ្គលឬនីតិបុគ្គលជើងសាគយណាមួយ ប្រកបធុរកិច្ចជើងសាគយ ឬធ្វើអាជីវកម្មបំពេញបែបបទបញ្ជាទិញពិតប្រាកដ ដោយគ្មានការអនុញ្ញាត គ្មានអាជ្ញាប័ណ្ណជើងសាគយ ឬវិញ្ញាបនបត្រវិជ្ជាជីវៈពិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង/ឬ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
- ត្រូវចូលរួមសហការ រាយការណ៍មកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬស្ថាប័នមានសមត្ថកិច្ច ក្នុងករណីបានដឹងអំពីសកម្មភាពរត់គេចចន្លួសកម្មភាពលើសច្បាប់គយ ឬបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញការនាំចូល និងមិនត្រូវចូលរួមប្រព្រឹត្ត ឬមានការពាក់ព័ន្ធនឹងសកម្មភាពលើសច្បាប់ឬបទល្មើសទាំងនេះឡើយ។

ប្រការ ៩.-

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាអង្គភាពមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងចាត់វិធានការលើជើងសាគយទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈនេះ ឬច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

រូបវន្តបុគ្គល ឬនីតិបុគ្គលប្រកបធុរកិច្ចជើងសាគយ អ្នកប្រកបវិជ្ជាជីវៈជើងសាគយ ប្រតិវេទករ និងបុគ្គលដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់ ដើម្បីបំពេញបែបបទបញ្ជាទិញពិតប្រាកដដោយផ្ទាល់ ជាមួយរដ្ឋបាលគយ ដែលមិនអនុវត្តឬប្រតិបត្តិតាមវិធាននានានៃក្រមសីលធម៌នេះ ត្រូវផ្តន្ទាទោសពិន័យរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ដែលកំណត់ដោយរដ្ឋបាលគយ និងទោសទណ្ឌតាមផ្លូវតុលាការដែលកំណត់ដោយតុលាការមានសមត្ថកិច្ច ឬទោសណាមួយនៃទោសទាំងពីរ។

ប្រការ ១០.-

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចចេញសេចក្តីណែនាំបន្ថែម ដើម្បីសម្រួលដល់ការយល់ដឹងនិងការអនុវត្តតាមលក្ខខណ្ឌនានានៃប្រកាសនេះ ដល់អ្នកប្រកបវិជ្ជាជីវៈជើងសាគយនិងបុគ្គលពាក់ព័ន្ធផ្សេងទៀត។

ប្រការ ១១.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។



ប្រការ ១២.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ឬអគ្គនាយកនៃ អគ្គនាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រូបវន្តបុគ្គលជើងសាគយ នីតិបុគ្គលជើងសាគយ និង សហគ្រាសដែលពាក់ព័ន្ធត្រូវអនុវត្តតាមខ្លឹមសារប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ១៧ ខែ ធ្នូ ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី



អគ្គនាយកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី - ខេត្ត
- សភាពាណិជ្ជកម្មកម្ពុជា
- ដូចប្រការ ១២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រយោជន៍ឆ្នាំ ២០១៩
ប្រចាំនៃបេឡាជាតិសន្តិសុខសង្គមសម្រាប់បង្កើនការស៊ុនិល
នៃក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៨/០៣៩ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៨ ស្តីពីរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១៤ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិរដ្ឋ នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៧១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សង្ខេប

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលដ្ឋាន ជំពូក២០“ការទិញ” ជំពូក២១“សេវាកម្ម” របស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ នៃប្រកាសលេខ១៣៩៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយដុំបដិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។


ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធ អគ្គាធិការនៃអគ្គាធិការដ្ឋាន និងបេឡាជាតិ សន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ១៩ ខែ មេសា ឆ្នាំ ២០១៩ ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ត្រូវនឹង ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ជឿនស៊ី

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ស៊ី ស៊ី

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

តារាងខ្ទមសង្គំនូវខ្ទមយុទ្ធសាស្ត្រនៃវិភាគមូលិយិភាពនៃកាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ ២០១៩

ឯកតា: រៀល

Table with columns: កម្រិត (Level), កូដ (Code), ឈ្មោះ (Name), ច្បាប់ចម្លង (Budget), ឥណទានជម្រក (Residence), ឥណទានយុទ្ធសាស្ត្រ (Strategy), ឥណទានប្រាក់បញ្ញើ (Savings), ឥណទានប្រាក់ចំណូល (Income), ភាគរយ (Percentage). Rows include categories like ការងារ (Work), សម្ភារៈ (Assets), and វិស័យ (Sector).

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ចម្លងស្តីពី ២០១៩					ភាគរយ
				១	២	៣	៤-២-៧	៥-៣/៤ ៥	
6110			ចំនាក់ចំនងសាធារណៈ និងផ្សព្វផ្សាយ	300,900,000	300,900,000	79,000,000	221,900,000	19,750,000	26%
	61101		សេវាហិរញ្ញវត្ថុសេវាគ្រួសារ	25,000,000	25,000,000	25,000,000	-	6,250,000	100%
	61102		សេវាហិរញ្ញវត្ថុសេវាប្រទេស	5,000,000	5,000,000	5,000,000	-	1,250,000	100%
	61103		ប្រជុំ សិក្ខាសាលា និងសន្និសីទ	200,000,000	200,000,000	25,000,000	175,000,000	6,250,000	13%
	61104		ចំណាយរៀបចំពិធីបុណ្យ	10,000,000	10,000,000	10,000,000	-	2,500,000	100%
	61105		ចំណាយសម្រាប់កម្មវិធីស្រាវជ្រាវ និងក្រៅប្រទេស	8,000,000	8,000,000	8,000,000	-	2,000,000	100%
	61107		ការរោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	52,900,000	52,900,000	6,000,000	46,900,000	1,500,000	11%
6111			ចំណាយលើការងារព័ត៌មាន និងឯកសារ	5,000,000	5,000,000	5,000,000	-	1,250,000	100%
	61111		ចំណាយលើការងារព័ត៌មាន	3,600,000	3,600,000	3,600,000	-	900,000	100%
	61112		ចំណាយលើការងារស្រាវជ្រាវ	1,400,000	1,400,000	1,400,000	-	350,000	100%
6112			ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស	900,000,000	900,000,000	26,600,000	873,400,000	6,650,000	3%
	61121		សេវាហិរញ្ញវត្ថុកម្ពុជា	2,600,000	2,600,000	2,600,000	-	650,000	100%
	61122		សេវាហិរញ្ញវត្ថុប្រទេស	133,400,000	133,400,000	3,600,000	129,800,000	900,000	3%
	61123		សេវាហិរញ្ញវត្ថុក្រៅប្រទេស	764,000,000	764,000,000	20,400,000	743,600,000	5,100,000	3%
6113			ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស	100,000,000	-	-	-	-	-
	61131		សេវាហិរញ្ញវត្ថុកម្ពុជា	20,000,000	-	-	-	-	-
	61132		សេវាហិរញ្ញវត្ថុប្រទេស	10,000,000	-	-	-	-	-
	61133		សេវាហិរញ្ញវត្ថុក្រៅប្រទេស	60,400,000	-	-	-	-	-
	61138		ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេសផ្សេងៗ	9,600,000	-	-	-	-	-
6114			សេវាហិរញ្ញវត្ថុសេវាហិរញ្ញវត្ថុ និងទូរគមនាគមន៍	69,100,000	69,100,000	69,100,000	-	17,275,000	100%
	61141		សេវាហិរញ្ញវត្ថុសេវាហិរញ្ញវត្ថុ	19,000,000	19,000,000	19,000,000	-	4,750,000	100%
	61142		សេវាហិរញ្ញវត្ថុទូរគមនាគមន៍	50,100,000	50,100,000	50,100,000	-	12,525,000	100%
6115			សេវាហិរញ្ញវត្ថុធានារ៉ាប់រង	400,000	400,000	400,000	-	100,000	100%
	61151		សេវាហិរញ្ញវត្ថុធានារ៉ាប់រង	400,000	400,000	400,000	-	100,000	100%
6198			សេវាហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100%
6198			សេវាហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗ	5,000,000	5,000,000	5,000,000	-	1,250,000	100%

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃ ១៣ ខែ ២០១៩ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩
 ឯមតិស្តីពីការងារនៃអគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយក ឧបនាយករដ្ឋមន្ត្រី

ប៊ុន ហ៊ុន ធីតា
 ថ្ងៃ ១៣ ខែ ២០១៩ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩
 អគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយករដ្ឋមន្ត្រី

អគ្គនាយករដ្ឋមន្ត្រី

ថ្ងៃ ១៣ ខែ ២០១៩ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩
 បានឃើញ និងពិនិត្យត្រឹមត្រូវ
អគ្គនាយករដ្ឋមន្ត្រី

អ៊ុយ ស៊ុន ធីតា
ស៊ុន ស៊ីតាពិសី

ថ្ងៃ ១៣ ខែ ២០១៩ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩
 បានឃើញ និងពិនិត្យត្រឹមត្រូវ
អគ្គនាយករដ្ឋមន្ត្រី

អ៊ុយ ស៊ុន ធីតា

អ៊ុយ ស៊ុន ធីតា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣៣៧ អនក្រ.បក ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ... ១២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពី ការកែតម្រូវ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១២ ខែ តុលា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន សេង ហុងយាន ហ្គាមេន (ខេមបូឌា)

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន សេង ហុងយាន ហ្គាមេន (ខេមបូឌា) (TSENG HONGYUAN GARMENT (CAMBODIA) CO., LTD.) តំណាងដោយលោក TSENG WEN-SHENG បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់សម្លៀកបំពាក់ សេង ហុង យាន ហ្គាមេន (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



Handwritten mark or signature at the bottom right corner.

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលចំពោះពាក់ព័ន្ធជាមួយដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ៨៩០ ឧប.ក.ខ.ប្រ.ក. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហោង សុខគង់

- មន្ត្រីទទួលបន្ទុក
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពាក់ព័ន្ធ និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅ
- "ដើម្បីជូនជ្រាប"
- ដួងប្រការ១៥ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ៣៤០ អនក្រ.បក.បក.បក.បក.១០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ...សុក្រ...១១...ខែ...សីហា... ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៥... ខែ...សីហា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតនំកញ្ចប់ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន អង្គរ យុកយី ខេអេច

ស ០ ២ ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អង្គរ យុកយី ខេអេច (ANGKOR COOKIES KH CO., LTD) តំណាងដោយលោកស្រី KUSUMI ATSUMI បង្កើតរោងចក្រផលិតនំកញ្ចប់ ដែលមានទីតាំងស្ថិតនៅ ភូមិមណ្ឌល III សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។



ឈ្មោះផលិតផល
នំកញ្ចប់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១០៧១

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតនំកញ្ចប់ អង្ករ យុកយី ខេអេច "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



Handwritten mark or signature

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តសៀមរាប និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពន្ធដារ និងសេវាកម្មពន្ធ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តសៀមរាប
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តសៀមរាប
- រដ្ឋបាលក្រុងសៀមរាប
- រដ្ឋបាលសង្កាត់ស្លក្រាម
- “ដើម្បីជូនគ្រប់”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ៣៤៥ អ.ក.ក.ប្រក.១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ៣១... ខែ... ឆ្នាំ... ស.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អ៊ី.អេម សំណង់ អាហាវណៃ នីហាវណៃ

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អ៊ី.អេម សំណង់ អាហាវណៃ នីហាវណៃ (E.M CONSTRUCTION IMPORT EXPORT CO., LTD.) តំណាងដោយ លោក អ៊ាវ ម៉េង បង្កើតរោងចក្រផលិតបេតុងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃលូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

(Signature)



ឈ្មោះផលិតផល **លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**

សសរបង្គោលភ្លើង, សសរគ្រឹះ,

លូគ្រប់ប្រភេទ (ពីបេតុង) និងបេតុង

២៣៩៥

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លូវការឈ្មោះរោងចក្រ៖ “ រោងចក្រផលិតបេតុងគ្រប់ប្រភេទ អ៊ី.អេម សំណង់ អាហារិណ នីហារិណ ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមដំណាក់កាលនៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

(Handwritten signature)



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ០២៩៥ ឧស.កខ.ប្រក.១០ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអនុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *[Signature]*

- ចម្លងទូទៅ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅ
- “ដើម្បីជូនជ្រាប”
- ដុចប្រកាស១៥ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ឧ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
[Signature]
ហេង សុខគង់



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី